



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ សេខ៣៨

ត្រីមាសទី០២ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី

សារព័ត៌មាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារព័ត៌មាន ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២០-០៥-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦២៦ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ជាតិច្នៃបច្ច្រាមណៈដល់សពលោកវរសេនីយ៍ឯក **ម៉ូ ឆា** នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៤២៥៩
- ២០-០៥-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦២៧ ស្តីពី ការបន្ថយឋានន្តរស័ក្តិចំនួន ២ថ្នាក់ ពី ឧត្តមសេនីយ៍ត្រី **ចាន់ សារិន** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាល ជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៤២៦០
- ២០-០៥-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦២៨ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងធម្មការ និងសាសនា ០៨ រូប ៤២៦១
- ២០-០៥-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦២៩ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅ ក្រសួងយុត្តិធម៌ ១៨រូប ៤២៦៣
- ២០-០៥-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៣០ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ- យស មុនិសារាភ័ណ្ណ តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងអស់លោក ចំនួន ០៦រូប ៤២៦៥
- ២០-០៥-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៣១ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ- យស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវិជ្ជន៍ តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងព្រះសង្ឃ ចំនួន ០៣រូប/អង្គ ៤២៦៦
- ២០-០៥-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៣២ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **លី ឌីវិន** (LI ZHIWEN) ជនជាតិចិន សញ្ជាតិចិន ៤២៦៧
- ២០-០៥-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៣៣ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **ឈិន វៃប៉េង** (CHEN, WEIPENG) ជនជាតិចិន សញ្ជាតិចិន ៤២៦៨
- ២០-០៥-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៣៤ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **ឈិន គ្លុយចូវ** (CHEN, GUIZHOU) ជនជាតិចិន សញ្ជាតិចិន ៤២៦៩

- ២០-០៥-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៣៥ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម ដល់លោក **តាន់ វិលលីនជិន** (TAN WILLIN JIN) ជនជាតិហ្វីលីពីន សញ្ជាតិហ្វីលីពីន ៤២៧០
- ២០-០៥-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៣៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម ដល់លោកស្រី **លាវ ហ្វាងហ្វាង** (LIAO, FANGFANG) ជនជាតិចិន សញ្ជាតិចិន ៤២៧១
- ២០-០៥-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៣៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម ដល់លោក **វូ ប៉េង** (WU, PENG) ជនជាតិចិន សញ្ជាតិចិន ៤២៧២
- ២០-០៥-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៣៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម ដល់លោក **សូ កុងរុង** (SU, GONGRONG) ជនជាតិចិន សញ្ជាតិចិន ៤២៧៣
- ២០-០៥-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៣៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម ដល់លោក **សូ ជីនភីង** (SU, JINPING) ជនជាតិចិន សញ្ជាតិចិន ៤២៧៤
- ២០-០៥-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៤០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម ដល់លោក **លី ក្សេហួយ** (LI, GUOHUI) ជនជាតិចិន សញ្ជាតិចិន ៤២៧៥
- ២០-០៥-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៤១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយម ដល់លោក **ចាង ជីនបូ** (ZHANG JINBU) ជនជាតិចិន សញ្ជាតិចិន ៤២៧៦
- ២១-០៥-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៤២ ស្តីពី ការតែងតាំងឯកឧត្តម **ថា ចាន់តូ** ជាអគ្គនាយកវិទ្យាស្ថានជាតិទេសចរណ៍ ជាថ្មី មានឋានៈស្នើ ទេសរដ្ឋមន្ត្រី ៤២៧៧
- ២១-០៥-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៤៣ ស្តីពី និយ័តកម្ម តម្លើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារ ដល់លោក **អ៊ុក ចន្ទឡា** នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងធនធានទឹក និងឧតុនិយម ៤២៧៨
- ២១-០៥-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៤៤ ស្តីពី ការតែងតាំងលោកជំទាវ **ប៊ុន ចរលក្ខណ៍** ជានាយកវិទ្យាស្ថានជាតិទេសចរណ៍ របស់ក្រសួងទេសចរណ៍ មានឋានៈស្នើ អគ្គនាយក ៤២៧៩
- ២១-០៥-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៤៥ ស្តីពី ការតែងតាំងព្រះសោមវេទី **អ៊ុយ សុភក្តិ** ជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាសនវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ៤២៨០
- ២១-០៥-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៤៦ ស្តីពី ការតែងតាំងឯកឧត្តម **ឆែម គារតិធី** ជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៤២៨១

គ

- ២១-០៥-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៤៧ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ និងនិយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន ២៥រូប ៤២៨២
- ២១-០៥-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៤៨ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ តាមវេនប្រចាំឆ្នាំ និងនិយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ នៅក្រសួង ទេសចរណ៍ ចំនួន ២៨រូប ៤២៨៥
- ២១-០៥-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៥១៩/៦៤៩ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការ ២៥រូប នៅក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម ៤២៨៧

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ០១-០៧-២០១៩ -អនុក្រឹត្យលេខ ៩០ អនក្រ.បក ស្តីពី ការកែសម្រួលលើមាត្រា១ និងមាត្រា២ នៃអនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ស្តីពី ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា វិសេស ៤២៩០
- ២៣-០៥-២០១៩ -អនុក្រឹត្យលេខ ៥១៣ អនក្រ.តត ស្តីពី ការតែងតាំងមុខងារ នាយទាហាន ៤២៩៣
- ២៣-០៥-២០១៩ -អនុក្រឹត្យលេខ ៥១៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤២៩៤
- ២៣-០៥-២០១៩ -អនុក្រឹត្យលេខ ៥១៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤២៩៥
- ២៣-០៥-២០១៩ -អនុក្រឹត្យលេខ ៥១៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤២៩៧
- ២៣-០៥-២០១៩ -អនុក្រឹត្យលេខ ៥១៧ អនក្រ.តត ស្តីពី ការប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ៤២៩៨
- ២៣-០៥-២០១៩ -អនុក្រឹត្យលេខ ៥១៨ អនក្រ.តត ស្តីពី ការនិយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការ ៤២៩៩
- ២៣-០៥-២០១៩ -អនុក្រឹត្យលេខ ៥១៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤៣០១
- ២៣-០៥-២០១៩ -អនុក្រឹត្យលេខ ៥២០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤៣០៣
- ២៣-០៥-២០១៩ -អនុក្រឹត្យលេខ ៥២១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៤៣០៤
- ២៣-០៥-២០១៩ -អនុក្រឹត្យលេខ ៥២២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤៣០៦

២៤-០៥-២០១៩ -អនុក្រឹត្យលេខ ៥២៣ អនក្រ.តត ស្តីពី ការនិយ័តកម្មក្របខ័ណ្ឌ ឋានន្តរសក្តិ និងថ្នាក់
ដល់មន្ត្រីរាជការ ៤៣០៨

២៤-០៥-២០១៩ -អនុក្រឹត្យលេខ ៥២៤ អនក្រ.តត ស្តីពី ការតែងតាំងក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថាន
សាធារណៈរដ្ឋបាល ៤៣១០

២៤-០៥-២០១៩ -អនុក្រឹត្យលេខ ៥២៥ អនក្រ.តត ស្តីពី ការបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ៤៣១២

២៤-០៥-២០១៩ -អនុក្រឹត្យលេខ ៥២៦ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ច បញ្ចូលក្របខ័ណ្ឌដើមវិញ ៤៣១៣

២៤-០៥-២០១៩ -អនុក្រឹត្យលេខ ៥២៧ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៤៣១៤

២៤-០៥-២០១៩ -អនុក្រឹត្យលេខ ៥២៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៤៣១៨

២៤-០៥-២០១៩ -អនុក្រឹត្យលេខ ៥២៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤៣២៤

០៣-០៦-២០១៩ -អនុក្រឹត្យលេខ ៥៣០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤៣២៧

០៣-០៦-២០១៩ -អនុក្រឹត្យលេខ ៥៣១ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិមន្ត្រីពន្ធនាគារ ក្រសួង
មហាផ្ទៃ ៤៣២៨

០៥-០៦-២០១៩ -អនុក្រឹត្យលេខ ៥៣២ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៤៣៣០

០៥-០៦-២០១៩ -អនុក្រឹត្យលេខ ៥៣៣ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤៣៣១

០៥-០៦-២០១៩ -អនុក្រឹត្យលេខ ៥៣៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៤៣៣៤

០៥-០៦-២០១៩ -អនុក្រឹត្យលេខ ៥៣៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤៣៣៥

០៥-០៦-២០១៩ -អនុក្រឹត្យលេខ ៥៣៦ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៤៣៣៩

០៥-០៦-២០១៩ -អនុក្រឹត្យលេខ ៥៣៧ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤៣៤១

២.សេចក្តីសម្រេច

១៣-០៦-២០១៩ -សេចក្តីសម្រេចលេខ ៨៧ សសរ ស្តីពី ការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល ៤៣៤២

១៩-០៦-២០១៩ -សេចក្តីសម្រេចលេខ ៨៨ សសរ ស្តីពី ការបំពេញបន្ថែមសមាជិកក្រុមការងារ
ថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង
យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រះសីហនុ ៤៣៤៣

១៩-០៦-២០១៩ -សេចក្តីសម្រេចលេខ ៨៩ សសរ ស្តីពី ការផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់
ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង
យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តត្បូងឃ្មុំ និង
ខេត្តព្រះសីហនុ ៤៣៤៥

១៩-០៦-២០១៩ -សេចក្តីសម្រេចលេខ ៩០ សសរ ស្តីពី ការតែងតាំងសមាសភាពក្រុមប្រឹក្សាសកម្មភាព
ជនពិការ ៤៣៤៨

III- ការងារបណ្តាញក្រសួង

១- ទីស្តីការអង្គបណ្តុំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២៥-០២-២០១៩ -ប្រកាសលេខ ១៩៥ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យកររូបប្រទាន និង
រដ្ឋទេយ្យកររូបប្រទានរង របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ៤៣៥១

២៥-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១៩៨ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យកររូបប្រទានសម្រាប់
ឆ្នាំ២០១៩ របស់នាយកដ្ឋានសំណង់ នៃក្រសួងអប់រំ យុវជន និងកីឡា ៤៣៥៤

២៦-០២-២០១៩ - ប្រកាសអន្តរក្រសួងលេខ ២០១ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យកររូបប្រទាន និង
រដ្ឋទេយ្យកររូបប្រទានរង ប្រចាំនៅអង្គភាពសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៤៣៦៣

២- ទីស្តីការអង្គបណ្តុំក្រសួងឧស្សាហកម្ម និង សិប្បកម្ម

១២-១២-២០១៨ -ប្រកាសលេខ ៤០១ ឧស.កឧ.ប្រក១២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីភៀវៀ ហូម
ហ្វីនីស៊ីង ឯ.ក បង្កើតរោងចក្រ ផលិតគ្រឿងបន្សុំសម្លៀកបំពាក់ ស្បែកជើង កាបូប មួក
និងថង់យូរដៃ ៤៣៦៦

១២-១២-២០១៨ -ប្រកាសលេខ ៤០២ ឧស.កឧ.ប្រក១២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ភូលីន ភែកយីជើង
ឯ.ក បង្កើតរោងចក្រ ផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ ៤៣៦៩

៣- ទីស្តីការអង្គបណ្តុំក្រសួងកិច្ចការនារី

០៤-០៣-២០១៩ -ប្រកាសលេខ ៤០១ កកន/ប្រក ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ៤៣៧២



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ២៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ត្រី** ជាកិច្ចបញ្ជាមរណៈដល់សពលោកវរសេនីយ៍ឯក **ទុំ ឆា** អគ្គលេខ ០៥៩៩២ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះទៅ ។

ព្រះរាជលញ្ឆករ ១៩០៥ . ២៣០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/២៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ត្រូវបានបន្ថយឋានន្តសេដ្ឋី ចំនួន ២ថ្នាក់ ពី ឧត្តមសេនីយ៍ក្រី ចាន់ សាវិន អគ្គលេខ ០១៣៣៨ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព.រ. ១៩០៥.២៣១

នសហមនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/៦៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងឋានន្តរស៊ីវិល និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងធម្មការ និងសាសនា ០៨ រូប ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ :

១- លោកជំទាវ វិន ចន្ទីវិណេត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២- ឯកឧត្តម ណុយ ចន្ទរិទ្ធ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣- ឯកឧត្តម ជោត កុសល	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
៤- លោក យស នាង	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
៥- លោក គាន់ ក្រៃបេង	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
៦- ឯកឧត្តម សោម រតនា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥



៧- ឯកឧត្តម ស្រេង ជ័យឡេង

ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦

មកជាថ្នាក់លេខ ៥

៨- ឯកឧត្តម ខិត្យ ហឿនហួន

ពីរមន្ត្រី ថ្នាក់លេខ ១

មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាពេលនេះតទៅ។

៣៣៣.១៧០៥.៦៣៤

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិភោសណបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ២៤៦៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងយុត្តិធម៌ ១៤ រូប ចាប់ពីថ្ងៃ ១៣ ខែ មេសា ឆ្នាំ ២០១៩ :

១- លោក ធីន សង្វារិធី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
២- លោកស្រី ដាន់ ច្រ្តាវតី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៣- លោកស្រី គុម ម៉ីនី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៤- លោក ជួន ឌុឌី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៥- លោក សាយ សុខហៀង	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៦- លោក ស ចំរើន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៧- លោក យឹម ធីនា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៨- លោកស្រី ឯក ភារា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥



៩- លោក ពុក ឆន្ទី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
១០- លោក ភូ សុភី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
១១- លោក អ៊ុំ ស៊ីម៉ុ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
១២- លោក លោក វ៉ាន់ វ៉ាន់	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
១៣- លោកស្រី ជុំ គន្ធិយ៉ា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៤- លោកស្រី អ៊ុំ ហុងមី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ២ : តម្កើងហានុរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងយុត្តិធម៌ ០៤ រូប :

១- លោក កេត ស៊ីណាត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
២- លោកស្រី ស្រ្ទីម អុំ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
៣- លោក សុខ តាំង	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៤- លោក លឹម ស៊ីណាត	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

ស.វ. ១៩០៥. ៦៣៣

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

បានបង្កើតត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ៦៣០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្រោសព្រះរាជធាន

ទូទ

ក.គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ណ** ថ្នាក់ **មហាសេរីវិបុល**

- ១-ឯកឧត្តម ពិន អ៊ុច
- ២-លោក សេរី ម៉ាណុប
- ៣-លោក វ៉ាត់ ហេង

ខ.គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ណ** ថ្នាក់ **មហាសេនា**

- ១- លោក សុខ ប៊ុនសុដ
- ២- លោក សុទ្ធ សុពល
- ៣- លោក មួន សុណា

៣៣.១៥០៥.៦៣៤

ស វិហាមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
 បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



Blas
 កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ៦៣១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡូសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស ព្រះរាជទានាចារ្យកម្ពុជា ថ្នាក់ មហាសេរីវិបុល

- ១-ព្រះធម្មមង្គលមុនី ហង្ស សារី
- ២-ឯកឧត្តម អ៊ុក រង្ស
- ៣-ឧត្តមសេនីយ៍ក្រី សួន សុន

ពល. ១៩០៥. ៦៣៥

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/៦៣២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរតាមសញ្ជាតិកម្មស្នើសុំរបស់លោក **លី ឌីវិន (LI ZHIWEN)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៧២ នៅខេត្ត Guangdong សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

លេខ. ១៩០៥.៦៣២

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

បានចម្លងច្បាប់ត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ៦៣៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ឈិន វៃប៉េង** (CHEN WEIPENG) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៩២ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៩០៥ ៦៣៣

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៩/ ៦៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរតាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ឈិនគុយចូច (CHEN, GUIZHOU)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៧៦ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

កាល ១៩០៩. ៦៣៤

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី

កិត្តិនីតិគោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ៦៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបង្គំបង្គាប់លោក **តាន់ វិលលីនជិន** (TAN WILLINJIN) ជនជាតិ ហ្វីលីពីន សញ្ជាតិហ្វីលីពីន កើតថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៨០ នៅទីក្រុង Meycauayan សាធារណរដ្ឋ ហ្វីលីពីន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព.រ. ១៥០៥. ៦៣៤

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ៦៣៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោកស្រី **លាវ ហ្វាងហ្វាង** (LIAO, FANGFANG) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៨៩ នៅខេត្ត Fujian សាធារណរដ្ឋ ប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ពល. ១៥០៥. ៦៤០

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

បានចម្លងក្រឹត្យត្រូវបានច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទទ្រង់ការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ៦៣៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **អ៊ូ ប៉េង (WU, PENG)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៩២ នៅខេត្ត Sichuan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព.រ. ១៥០៥.៦៤១

ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ២៣៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិច្បាប់នីយកម្មដល់លោក **ស៊ី កុងរុង** (SU, GONGRONG) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៨៣ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

លេខ. ១៩០៥. ២២២

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



BAO

កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ២៣៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **ស៊ូ ជីនភីង** (SU, JINPING) ជនជាតិចិនសញ្ជាតិចិន កើតថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៨៦ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣.១៧០៥.២៤៣

N
N
សសហមនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ៦៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **លី គីហ្វេយ** (LI, GUOHUI) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៧៧ នៅខេត្ត Shanxi សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

៣៣៣.១៥០៥.៦៤៤

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ៦៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណីយកម្មដល់លោក **ចាន់ ជិនបូ** (ZHANG JINBU) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៧ ខែមិថុនា ឆ្នាំ១៩៦៧ នៅខេត្ត Hainan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

លេខ. ១៩០៥. ៦៤៥

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៩

បានឧប្បត្តិមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ២៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៦ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១៤ និងមាត្រា ៥៧ នៃច្បាប់ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **ជា ចាន់តូ** ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាថ្មី មានឋានៈស្មើ ទេសរដ្ឋមន្ត្រី។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព.ក. ១៩០៥-២៤២

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ២៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ឱ្យតកម្ម តឡើង ក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារ ដល់លោក **វិគិត វណ្ណា** ពីឋានន្តរស័ក្តិ នាយក្រុមការ ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីក្រុមការ មកជាឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងធនធានទឹក និងឧតុនិយម។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះទៅ។

ពល. ១៩០៩. ២៤៣

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
[Signature]
កិត្តិសិក្សាសាលាបណ្ឌិត មិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/២៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : តែងតាំងលោកជំទាវ **ប៊ុំច ចលេង្គណ៍** ជា នាយកវិទ្យាស្ថានជាតិទេសចរណ៍ របស់ក្រសួងទេសចរណ៍ មានឋានៈស្មើអគ្គនាយក។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣.១៧០៥.២៤៤

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
 បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
 ឧបនាយករដ្ឋមន្ត្រីប្រចាំការ
 រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/៦៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកក/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងព្រះសោមវេទី **អ៊ឹម សុភត្តិ** ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យសម្តេច អគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជក្រឹត្យលេខ នស/រកត/០៥១៩/៦៤៥

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិសោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/៦៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/៩១៨/៩៣១ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបញ្ចប់មុខតំណែងទីប្រឹក្សារាជរដ្ឋាភិបាល, ទីប្រឹក្សា ជំនួយការទាំងអស់របស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ទីប្រឹក្សា ជំនួយការទាំងអស់របស់ឧទ្ធរណ៍យុត្តិធម៌នាយករដ្ឋមន្ត្រី, ទីប្រឹក្សា ជំនួយការទាំងអស់របស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងទីប្រឹក្សា ជំនួយការអមក្រសួង-ស្ថាប័នទាំងអស់ដែលបានតែងតាំងដោយព្រះរាជក្រឹត្យមុនថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់


- មាត្រា ១ :** តែងតាំង ឯកឧត្តម **វេម គាតវិធី** ជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជក្រឹត្យលេខ នស/រកត/០៥១៩/៦៤៦

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **យិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/២៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមធ្យម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

ហត្ថលេខា : តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌមន្ត្រី បច្ចេកទេសជាន់ខ្ពស់ និងក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមធ្យម នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ១៧ រូប ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ :



១- ឯកឧត្តម ឡុន ប៊ុនណារ៉ុន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
២- ឯកឧត្តម ហាង ឡុង	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២

៣- លោក ឃឹម សារ៉ាវិទ្ធ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៤- ឯកឧត្តម បុល សុវត្តិ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៥- ឯកឧត្តម ប្រាស សុឡារ៉ាវ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៦- ឯកឧត្តម ម៉ី ម៉ារ៉ាឌី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ៤
៧- លោក ផេង ស៊ីថា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ៤
៨- លោក ឯង ម៉ុនថា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ៤
៩- លោក ម៉ៅ ណាងឡេង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេស ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
១០- លោក រឿង សារ៉េត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេស ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
១១- លោក ផេង ណាងឡេង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេស ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
១២- លោក ប្រ័សិត ម៉ីឡារ៉ាវ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៣- លោក ឃុយ ស៊ុន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៤- លោក ចំរើន ណេតតាវីម៉ុនរ័ត្ន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៥- លោក ឆឹម សោភ័ណ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៦- លោក ឡាង ផេងសី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៧- លោក ហុក ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើម្បី ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើម្បីពិសេស ថ្នាក់លេខ ៦

មាត្រា ២ : និយ័តកម្មតម្កើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ០៨ រូប ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ :

១- លោក ហ៊ុន វិបុលផល	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
២- លោក អន មញ្ញា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៣- លោក យុន រនន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជា ថ្នាក់លេខ ៤
៤- លោក ឃ្មោត សារុន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៤
លោកស្រី ឈឹម ស៊ីយ៉ាន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជា ថ្នាក់លេខ ៥
លោក ខៀវ បូ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេស ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៤



៧- លោក **នេង សុវណ្ណា**

ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
មកជាថ្នាក់លេខ ៥

៨- លោក **មិន ឃិន**

ពីរមន្ត្រី ថ្នាក់លេខ ១ មកជាមន្ត្រីមន្ត្រី ថ្នាក់លេខ ៦

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហត្ថលេខាតទៅ។

លេខ. ១៧០៥. ៦៥១

ន ស ហម ណី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
នាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



Blah

កិត្តិនីតិកោសលបណ្ឌិត មិន ឃិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/៦៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងឋានន្តរស័ក្តិនិងថ្នាក់តាមវេនប្រចាំឆ្នាំដល់មន្ត្រីរាជការ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងទេសចរណ៍ ២៦ រូប គិតចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ តទៅ ៖

១- ឯកឧត្តម ទិត ចន្ទា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២- ឯកឧត្តម ជា បូរ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣- ឯកឧត្តម ឱក តារាវិទ្ធិ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤- ឯកឧត្តម ជា សែ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥- ឯកឧត្តម ប្រាក់ ច័ន្ទតារា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៦- ឯកឧត្តម គង់ សុលីដា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៤
៧- ឯកឧត្តម សុង តុងហាប់	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៨- ឯកឧត្តម សុខ សុគុណ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៩- ឯកឧត្តម ជា ចាន់ហេង	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៩/ ៦៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៨/០៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការ ២៥ រូប ក្នុងឋានន្តរស័ក្តិមន្ត្រី បច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និង



ឧតុនិយម
សមូហសាធារណការ និងដឹកជញ្ជូន
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៩
ព្រះបាទ នរោត្តម សីហមុនី
ព្រះមហាក្សត្រ
ព្រះរាជក្រឹត្យលេខ នស/រកត/១០១៩/០១១ ចុះថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៩
ស្តីពី ការតែងតាំងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

- ២- លោក **ឃុយ ហាវ់សុឡិរុណ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៤
មកជាថ្នាក់លេខ ៣
- ៣- លោក **សេវ៉ ច័រិត** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥
មកជាថ្នាក់លេខ ៤
- ៤- លោក **សន ថា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥
មកជាថ្នាក់លេខ ៤
- ៥- លោក **ម៉េង ឌុប** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥
មកជាថ្នាក់លេខ ៤
- ៦- លោក **កាង ម៉េងហាវ៉** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥
មកជាថ្នាក់លេខ ៤
- ៧- លោកស្រី **តាន់ ម៉ាលី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
មកជាថ្នាក់លេខ ៥
- ៨- លោក **ឃុ ឌុបនី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
មកជាថ្នាក់លេខ ៥
- ៩- លោក **ណី សុណា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
មកជាថ្នាក់លេខ ៥
- ១០- លោក **ទួន លីហួន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
មកជាថ្នាក់លេខ ៥
- ១១- លោក **ទួន គីមហេង** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
មកជាថ្នាក់លេខ ៥
- ១២- លោក **ទ័ណ ចំណាច់** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១៣- លោក **ហិរិច គុត្តា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១៤- លោក **ហាស ម៉ុនីការណាគី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១៥- លោក **គីវ សាគល** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- លោក **ថា គីមរុណ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦



- ១៧- លោក **ហាស ណារ៉ា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១៨- លោក **រៀន ឈុត** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ១៩- លោក **គឹម សារ៉ែន** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ២០- លោក **ច័ន្ទ សុទ្ធា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ២១- លោក **ហ៊ុយ ផល្គារ៉ា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ២២- លោក **សិវ ពន្លឺ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ២៣- លោក **ស្រី សុផល** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
- ២៤- លោក **ហេង ម៉ិនធី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦

ខ. ក្រសួងធនធានទឹក និងឧតុនិយម

- ២៥- ឯកឧត្តម **ស៊ិន វិសិទ្ធ** ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

៣៣.១៥០៤.២៤៣

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩

បានធម្មត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ម៉ិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ...១០... អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការកែសម្រួលលើមាត្រា១ និងមាត្រា២

នៃអនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤

ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ភ្នំពេញ វិសេស

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៣/នស/៩៤ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៦០ អនក្រ.បក ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

- បានឃើញអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីការបង្កើត និង ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស
- បានឃើញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៦ ស្តីពីការកែសម្រួលលើ មាត្រា ៤ ចំណុច ១ នៃអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស
- បានឃើញអនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការបង្កើតតំបន់ សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា វិសេស
- យោងតាមសំណើរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សង្ខេប

មាត្រា ១៧.-

មាត្រា ១ និងមាត្រា ២ នៃអនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការ បង្កើតតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា វិសេស ត្រូវបានកែសម្រួលដូចតទៅ៖

មាត្រា ១.- ថ្មី

ត្រូវបានបង្កើត **តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា វិសេស** ដែលមានទីតាំងស្ថិតនៅភូមិ ដើមពោធិ៍ និងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

មាត្រា ២.- ថ្មី

តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា វិសេស មានទំហំ ២ ២២៤ ១២៣ម^២ (ពីរលាន ពីររយម្ភៃ បួនពាន់ មួយរយម្ភៃបី ម៉ែត្រក្រឡា) ដូចមានតំនួសប្លង់ទីតាំង ព្រំប្រទល់ និងភូមិសាស្ត្រ ដែលទទួលបានការ ឯកភាពពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច ហើយដែលជាផ្នែកមួយនៃអនុក្រឹត្យនេះ។

មាត្រា ៧.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។



មាត្រា ៩.-


រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងអស់ និងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ២៧ ខែ ១៤ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសូមចុះហត្ថលេខា
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
អគ្គលេខាធិការគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា


សុខ ចិត្តាសោភា

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធាន ក.អ.ក
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រាបី
 - ក្រុមហ៊ុន ហ្វីហ្គា វិសស៍ (ខេមបូឌា) ឯ.ក
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមុខងារ នាយទាហាន

រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤២៣ អនក្រ. តត

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធបាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : តែងតាំងមុខងារ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនឧត្តមសេនីយ៍ទោ **សាវិន វិមុល** អគ្គលេខ ០១៥៥១៨ ជា នាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងគោក ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គ- មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ព្រហស្បតិ៍ ៥ ពោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥១៤.អនក្រ.តត

**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងលោក **ឌុច បណ្ណបញ្ញា** ជាប្រធាននាយកដ្ឋានហិរញ្ញកិច្ច និងគណនេយ្យ នៃអាជ្ញាធរជាតិអប្សរារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំនួសលោក **ដាន់ ដានី** ដែលបានផ្ទេរចេញ។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទទួលកាលបរិច្ឆេទតេជោ នាយករដ្ឋមន្ត្រី
 - ទទួលកាលបរិច្ឆេទនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤១៥ អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០០៥ ស្តីពីការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំងមន្ត្រីរាជការចំនួន ០៧ រូប របស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ស៊ុន សុនិមិត្ត** ជាប្រធានមហាវិទ្យាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងវិទ្យាសាស្ត្រ សង្គម មានឋានៈស្មើប្រធាននាយកដ្ឋាន

- ២- លោក **រ៉ុំ សៅរុសល** ជាប្រធានមហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ មានឋានៈស្មើប្រធាននាយកដ្ឋាន
- ៣- លោក **ស៊ី សុចិន្ទា** ជាប្រធានមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច មានឋានៈស្មើប្រធាននាយកដ្ឋាន
- ៤- លោក **តេង នាយ** ជាប្រធានមហាវិទ្យាល័យសំណង់ស៊ីវិល មានឋានៈស្មើប្រធាននាយកដ្ឋាន
- ៥- លោក **ចាន់ សុភាព** ជាប្រធានមហាវិទ្យាល័យអេឡិចត្រូនិក មានឋានៈស្មើប្រធាននាយកដ្ឋាន
- ៦- លោក **ចេង ហិរយង** ជាប្រធានមហាវិទ្យាល័យអគ្គិសនី មានឋានៈស្មើប្រធាននាយកដ្ឋាន
- ៧- លោក **ត្រាំ ពៅ** ជាប្រធានមហាវិទ្យាល័យមេកានិក មានឋានៈស្មើប្រធាននាយកដ្ឋាន។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩ ✓



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទទួលការិយាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ទទួលការិយាល័យនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥១៦ អនក្រ.តត

**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ : តែងតាំងលោក **អុន វ៉ាសនា** ជាប្រធាននាយកដ្ឋានបច្ចេកទេសវិទ្យុជាតិកម្ពុជា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាក្រសួងព័ត៌មាន ជំនួសលោក **សោម សុផល** ដែលបានទទួលភារកិច្ចថ្មី ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៥១.៧.អនក្រ.តត

អនុក្រឹត្យ

ស្តីពីការប្រគល់ភារកិច្ចជូនមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពី ការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

- មាត្រា ១ :** ប្រគល់ភារកិច្ចជូនលោក **អ៊ុន ចំរៀង** ឱ្យបំពេញមុខងារជាអធិការ នៃអគ្គាធិការដ្ឋាន របស់ក្រសួងអភិវឌ្ឍន៍ ជនបទ ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និង សាមីជនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅ រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤១៨.អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការនិយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ជូនមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ជូនមន្ត្រីរាជការចំនួន ០២រូប ដូចមានរាយនាមខាងក្រោម:

- ១-លោក **អ៊ូ ជារ៉ាទ្រូ** ពីឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ៤ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦
- ២-លោកស្រី **ស៊ី ស្រីម៉ាង** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៦ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។



មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា ១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ៥ ពោច ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៩ ✓

អន្តរាគមន៍ :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៤៤ អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំ មុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈ អភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០២រូប ឱ្យកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុក ក្នុងខេត្តកណ្តាល សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ដូចមានរាយនាមខាងក្រោម:

- ១- លោក **ហួន ណារ៉េត** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលស្រុកកណ្តាលស្ទឹង
- ២- លោក **នីម នីវ៉ានេត** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលស្រុកអង្គស្នួល។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។



មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រៃទូសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៤០.អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១: តែងតាំងលោក **ហេង សុភាណា** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។

មាត្រា ២: បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដុចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៧១ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាត័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាត័ណ្ណ** តាមលំដាប់ថ្នាក់ប្រភេទ និងជូនសប្បុរសជនចំនួន ៣១រូប ដែលបាន បរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានានៅវត្តបិណ្ឌិយ៍ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

ក-មេដាយ មុនីសារាត័ណ្ណ ថ្នាក់ ធិបតីនូ

១-ព្រះសុទ្ធមកោសល	យ៉ិន សុទ្ធាវ៉ា	ព្រះបាទ្យាត់គណខេត្តកំពង់ស្ពឺ
២-មហាឧបាសិកា	សោម លេន	នៅខេត្តតាកែវ
៣-លោក	សិល សុខសារ៉ន	នៅខេត្តតាកែវ
៤-លោក	ម៉ម ស៊ីណារ៉េ	នៅរាជធានីភ្នំពេញ
៥-លោក	ញ៉ែម មាណូរ៉េត	នៅខេត្តព្រៃវែង
៦-លោក	ហេង ពិសី	នៅរាជធានីភ្នំពេញ
៧-លោក	យី សាំងលី	នៅរាជធានីភ្នំពេញ
៨-អ្នកស្រី	ស្រី ប៉ោហ្គុរ	នៅរាជធានីភ្នំពេញ
៩-លោក	ជីម ឃាន	នៅរាជធានីភ្នំពេញ
១០-លោក	យី សាំងជរ	នៅរាជធានីភ្នំពេញ
១១-លោក	យុន ប៊ុនហ្ស	នៅរាជធានីភ្នំពេញ

១២-លោក	ចៀម វ៉ា	នៅខេត្តតាកែវ
ខ-មេដាយ មុនីសារាភ័ណ្ណ ថ្នាក់ សេនា		
១-ព្រះតេជគុណ	អឿន រតនៈ	គង់នៅខេត្តតាកែវ
២-លោក	សៀន ស	នៅខេត្តក្រចេះ
៣-អ្នកស្រី	យី សាំងរ៉ុង	នៅខេត្តក្រចេះ
៤-អ្នកស្រី	យី សាំងជា	នៅខេត្តក្រចេះ
៥-អ្នកស្រី	ឈឹម ណារិន	នៅរាជធានីភ្នំពេញ
៦-អ្នកស្រី	អេង ឆៃហ៊ុ	នៅរាជធានីភ្នំពេញ
៧-ព្រះតេជគុណ	សេង រស្មី	នៅខេត្តកំពង់ធំ
៨-ព្រះតេជគុណ	សាំង កុសល	នៅខេត្តកំពង់ធំ
គ-មេដាយ មុនីសារាភ័ណ្ណ ថ្នាក់ អស្សុប្បន្និ		
១-ព្រះតេជគុណ	សុខ វិចិត្រ	នៅខេត្តកំពង់ធំ
២-ព្រះតេជគុណ	ស ចាន់	នៅខេត្តកំពង់ធំ
៣-ព្រះតេជគុណ	ណាំ ប៊ុនថា	នៅខេត្តកំពង់ធំ
៤-ព្រះតេជគុណ	ណាំ ពិទូ	នៅខេត្តកំពង់ធំ
៥-ព្រះតេជគុណ	ពៅ ពិសី	នៅខេត្តកំពង់ធំ
៦-ព្រះតេជគុណ	ប៉ែន រដ្ឋា	នៅខេត្តកំពង់ធំ
៧-ព្រះតេជគុណ	សុខ អ៊ឹម	នៅខេត្តកំពង់ធំ
៨-ព្រះតេជគុណ	ប៉េង បូរី	នៅខេត្តតាកែវ
៩-ព្រះតេជគុណ	ឆេន សៅលី	នៅខេត្តតាកែវ
១០-លោក	ផល សុភាព	នៅខេត្តកំពង់ធំ
១១-អ្នកស្រី	ហ៊ុន ហាន	នៅខេត្តកំពង់ធំ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសមាជិកនៃគ្រូទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃ ខួប ខែ ឧសភា ឆ្នាំ ២០១៩

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - អង្គការព្រះពុទ្ធសាសនា
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៤២ អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១. បំពាក់មេដាយ **ស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ប្រភេទ និងជូនសប្បុរសជនចំនួន ២៩រូប ដែលបានបរិច្ចាគ ធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានានៅវត្តបិណ្ឌឈ្មោះ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

ក-មេដាយ មាសស្ថាបនាជាតិ

១-ព្រះតេជគុណ	គឿន	សុខគីន	នៅខេត្តកំពង់ធំ	បច្ច័យចំនួន	១៥ ០០០ ដុល្លារអាមេរិក
២-ព្រះតេជគុណ	គុង	គីមជ	នៅខេត្តកំពង់ធំ	បច្ច័យចំនួន	១៥ ០០០ ដុល្លារអាមេរិក
៣-លោក	រស់	ជួប	នៅខេត្តកំពង់ធំ	ថវិកាចំនួន	១៥ ០០០ ដុល្លារអាមេរិក
៤-លោក	ជីវ	សំអាត	នៅខេត្តកំពង់ធំ	ថវិកាចំនួន	១៥ ០០០ ដុល្លារអាមេរិក
៥-លោក	សៀ	រឿ	នៅខេត្តកំពង់ធំ	ថវិកាចំនួន	១៥ ០០០ ដុល្លារអាមេរិក
៦-លោក	ស៊ិន	គឿន	នៅខេត្តកំពង់ធំ	ថវិកាចំនួន	១៥ ០០០ ដុល្លារអាមេរិក
៧-អ្នកស្រី	ហេង	គីមឡាង	នៅខេត្តកំពង់ធំ	ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
៨-អ្នកស្រី	អ៊ូ	គីមលាង	នៅខេត្តព្រៃវែង	ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
៩-អ្នកស្រី	កែ	ផល្លា	នៅរាជធានីភ្នំពេញ	ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
១០-អ្នកស្រី	ស	សុវណ្ណ	នៅខេត្តព្រៃវែង	ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
១១-ព្រះតេជគុណ	គីម	កៅ	នៅរាជធានីភ្នំពេញ	បច្ច័យចំនួន	១០ ០០០ ដុល្លារអាមេរិក

១២-ព្រះតេជគុណ ជឹម គួយ	នៅរាជធានីភ្នំពេញ បច្ចុប្បន្ន	១០ ០០០ ដុល្លារអាមេរិក
១៣-ព្រះតេជគុណ សូ សុវណ្ណ	នៅខេត្តព្រៃវែង បច្ចុប្បន្ន	១០ ០០០ ដុល្លារអាមេរិក
១៤-ឧបាសិកា ទឹម សារី	នៅខេត្តតាកែវ ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
១៥-អ្នកស្រី យ៉ង់ ស៊ីផន	នៅខេត្តតាកែវ ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
១៦-លោក ឡាយ សារិទ្ធិ	នៅខេត្តតាកែវ ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
១៧-ឧបាសក អ៊ឹក ហួរ	នៅខេត្តតាកែវ ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
១៨-ឧបាសក យ៉ង់ ញឹម	នៅខេត្តតាកែវ ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
១៩-ឧបាសក តុប សារឿន	នៅខេត្តតាកែវ ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
២០-ឧបាសក គ្រួយ ឈឿន	នៅខេត្តតាកែវ ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
២១-ឧបាសក អ៊ូច គឹមហោ	នៅខេត្តតាកែវ ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
២២-ឧបាសក សូ ផុក	នៅខេត្តតាកែវ ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក
២៣-លោក គឹម ជួប	នៅរាជធានីភ្នំពេញ ថវិកាចំនួន	១០ ០០០ ដុល្លារអាមេរិក

ខ-មេដាយ ប្រាក់ស្នូលសាមី

១-លោក ប៉ាត ឡុង	នៅខេត្តកំពង់ធំ ថវិកាចំនួន	៥ ០០០ ដុល្លារអាមេរិក
២-លោក សេង ជា	នៅខេត្តកំពង់ធំ ថវិកាចំនួន	៥ ០០០ ដុល្លារអាមេរិក
៣-លោក ហួយ ហូ	នៅខេត្តកំពង់ធំ ថវិកាចំនួន	៥ ០០០ ដុល្លារអាមេរិក
៤-លោក ញឹម រុន	នៅខេត្តកំពង់ធំ ថវិកាចំនួន	៥ ០០០ ដុល្លារអាមេរិក
៥-អ្នកស្រី សោម ឬទ្ធី	នៅខេត្តកំពង់ធំ ថវិកាចំនួន	៥ ០០០ ដុល្លារអាមេរិក
៦-លោក វ៉ាន់ លាង	នៅខេត្តកំពង់ធំ ថវិកាចំនួន	៥ ០០០ ដុល្លារអាមេរិក

ហេតុត្រាង រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសមិទ្ធក្រួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩



- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទទួលកាលបរិច្ឆេទនាយករដ្ឋមន្ត្រី
- ទទួលកាលបរិច្ឆេទនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៤៧ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការនិយ័តកម្មក្របខ័ណ្ឌឋានន្តរស័ក្តិ និងថ្នាក់ដល់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តី ពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រុមការក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ដល់មន្ត្រីរាជការចំនួន ០៧រូប មកឋានន្តរស័ក្តិនាយក្រុមការ នៃ ក្របខ័ណ្ឌមន្ត្រីក្រុមការ ក្រសួងមហាផ្ទៃ ដូចមានរាយនាមខាងក្រោម:

១-លោក **ទួន វិបុល**

ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៧ មកជាឋានន្តរស័ក្តិ នាយក្រុមការ ថ្នាក់លេខ៦



- ២-លោក ឃឿន សុវណ្ណ ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦
- ៣-លោក នាត ឈឿត ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៦ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦
- ៤-លោកស្រី អៀង សុភឿន ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦
- ៥-លោក ឈឹម ជារ៉ានី ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៧ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦
- ៦-លោក ចាន់ វិចិត្រ ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦
- ៧-លោក សៅ ឃឿន ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ ក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃស្អែក ៦ ខែ ១១ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥២៤ អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការតែងតាំងក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៩ ស្តីពីការប្រែក្លាយវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សង្ខេប

មាត្រា ១.-

ត្រូវបានតែងតាំងក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានសាធារណៈរដ្ឋបាលក្រសួងការពារជាតិ អាណត្តិទី៤ ដែលមានសមាសភាពដូចខាងក្រោម៖

១- ឧត្តមសេនីយ៍ឯក	លន់ សុខុន	ទីប្រឹក្សាក្រសួងការពារជាតិ	ប្រធាន
២- លោក	វិទូ អារុណទិស្សា	តំណាងទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៣- លោកស្រី	ទូច សុខនាង	តំណាងក្រសួងសុខាភិបាល	សមាជិក

៤-លោក	គង់ ភូមីកា	តំណាងក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៥-លោក	វ៉ែន សំ	តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
៦-ឧត្តមសេនីយ៍ឯក	នីម មាលា	នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល	
		កងយោធពលខេមរភូមិន្ទ	សមាជិកស្វ័យប្រវត្តិ
៧-ឧត្តមសេនីយ៍ទោ	ង៉ែត សួន	តំណាងបុគ្គលិកវិទ្យាស្ថានវិទ្យាសាស្ត្រ	
		សុខាភិបាលកងយោធពលខេមរភូមិន្ទ	សមាជិកស្វ័យប្រវត្តិ

មាត្រា ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសមាជិកខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

ថ្ងៃ ស្អែក ថ្ងៃ ចន្ទ ថ្ងៃ ពិសាខ ឆ្នាំ កុរ ឆ្នាំ រំកិល ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៧.៥...ស.ក្រ. ៦៦

**អនុក្រឹត្យ
ស្តីពី**

**ការបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ៥៨ អនក្រ.បក ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការបង្កើត ក្រុមប្រឹក្សាភិបាលក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ត្រូវបានបំពេញក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន៨៩កន្លែង (ប៉ែតសិបប្រាំបួន) សម្រាប់ឆ្នាំ ២០១៩ ផ្តល់ជូនអង្គការព័ត៌មាននគរបាលជាតិ នៃក្រុមប្រឹក្សាភិបាលក្រសួងមហាផ្ទៃ។
- មាត្រា ២ :** ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាថ្មីនេះ ត្រូវទទួលប្រាក់បៀវត្សរ៍ និងរបបឧបត្ថម្ភផ្សេងៗ របស់ មន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពីខែកក្កដា ឆ្នាំ ២០១៩ តទៅ។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តតាមអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២

ថ្ងៃស្អែក ៦ ខែ មិថុនា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ...៥៤៧...ស.រក.ត.ត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការឆ្លុះការកិច្ច បញ្ចូលក្របខ័ណ្ឌដើមវិញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : ឆ្លុះការកិច្ច បញ្ចូលក្របខ័ណ្ឌដើមវិញ ជូនឧត្តមសេនីយ៍ត្រី **ប្រាក់ សោភ័ណ** អគ្គលេខ២៣១៥៥១ ពី អគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកជា អគ្គនាយករង មជ្ឈមណ្ឌល ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ក្រសួងការពារជាតិ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គ- មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ សុក្រ ៦ មេសា ខែ មីនា ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥២៧ អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាត៌្តន្ត
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាត៌្តន្ត** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ និងសប្បុរសជន ចំនួន១១១រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងបានរួមចំណែកជួយអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងឃុំ កន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយ **មុនីសារាត៌្តន្ត** ថ្នាក់ **បឋមឱទ្ធ**

១-ឯកឧត្តម	ស្វាយ	សំអុល	ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង
២-ឯកឧត្តម	ឈុត	សារ៉េត	ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង
៣-ឯកឧត្តម	ថាន	ចាន់	ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង
៤-លោក	អ៊ុយ	មករា	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
៥-លោក	អ៊ុង	ខាន់ណារីទូ	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
៦-លោក	ក្រិន	សុមាធិបញ្ញា	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
៧-លោក	ចាន់	សាហ៊ុត	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
៨-លោក	ម៉ៅ	អង្គា	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
៩-លោក	អ៊ុង	ជាវ៉េត	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
១០-លោក	គឹម	សិរីវឌ្ឍ	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
១១-លោក	ឡាវ	ប៊ូហួត	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
១២-លោក	អ៊ុវ	វាសនា	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
១៣-លោក	គង់	ពិសិដ្ឋ	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា

១៥

១៤-លោក	ស្រុយ ដារ៉ង់	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
១៥-លោក	ស៊ាម ច័ន្ទថា	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
១៦-លោក	ឡុក ផ្លែវី	អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ
ខ-មេដាយ បុរិសាភិណ្ណ ថ្នាក់ សេនា		
១-លោក	ហោ ឡឹម	សប្បុរសជន
២-លោក	អ៊ាត គុលា	នាយករិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣-លោក	លុប ចាន់ធី	នាយករិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤-លោក	ម៉ុំ សុខបញ្ញា	នាយករិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៥-លោក	អ៊ឹង ប៊ុនមៅ	សប្បុរសជន
៦-លោក	ង៉ែត សុគន្ធវិទូ	នាយករិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៧-លោក	ជា រដ្ឋា	នាយករិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៨-លោក	គួច បូកា	នាយករិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៩-លោក	កោត គន្ធា	នាយករិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
១០-លោក	លី លាងឆេង	នាយករិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
១១-លោក	វ៉ែង ណាំ	សប្បុរសជន
១២-លោក	ប៊ែន កុសល	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន
១៣-លោក	អ៊ឹម វាសនា	នាយករិយាល័យនៃគម្រោងប្រកួតប្រជែងអន្តរជាតិបន្ទាយចក្រី
១៤-លោក	ប៉ាង សុជាតិ	នាយករិយាល័យ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត
១៥-លោក	តូ កុសល	មន្ត្រីនគរបាល នៃការិយាល័យកម្រិតស្រាល
១៦-លោក	សាយ មៅ	នាយករិយាល័យ នៃការិយាល័យសណ្តាប់ធ្នាប់
១៧-លោក	ប៊ែន សេងហុង	នាយករិយាល័យ នៃអធិការដ្ឋាននគរបាលស្រុកក្រវាញ
១៨-លោក	ទូច សម្បត្តិ	នាយករិយាល័យ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត
១៩-លោក	សំ ពុធលា	នាយករិយាល័យ នៃការិយាល័យចរាចរណ៍
២០-លោក	ស៊ុយ ប៊ុនថង	នាយករិយាល័យ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត
២១-លោក	សួន សំអឿន	អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក
២២-លោក	អ៊ឹម ចន្ទា	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
២៣-លោក	យឿន សុភក្តិ	អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា
២៤-លោក	សុខ ស៊ីថា	នាយករិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
២៥-លោក	អ៊ុំ សំអុល	អភិបាលរងស្រុកកំពង់ត្របែក
២៦-លោក	ហ៊ុន វឿន	អភិបាលរងស្រុកកំពង់ត្របែក
២៧-លោក	យាន មាត	អភិបាលរងស្រុកកំពង់ត្របែក
២៨-លោកស្រី	អូន សូនឿន	អភិបាលរងស្រុកកំពង់ត្របែក
២៩-លោក	វ៉ែន សុផន	នាយករិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣០-លោក	ថុង គឹមថេង	នាយករិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣១-លោក	ម៉ុំ ធនហត្ថារិះ	នាយករិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣២-លោក	ហៃម ច័ន្ទសុពណ៍	មន្ត្រី នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣៣-លោក	ធន ដានយ៉ាណា	មន្ត្រី នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣៤-លោក	នៅ សីហា	មន្ត្រី នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣៥-លោក	នង ចាន់	អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក

៣៦-លោក	ឡាំ	សុផល	នាយករដ្ឋបាលសាលាស្រុកកំពង់ត្របែក
៣៧-លោក	គង់	ភាសិត	នាយរងការិយាល័យ នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
៣៨-លោក	ប៉ែត	សុវណ្ណា	នាយការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣៩-លោក	លី	ហេង	មន្ត្រី នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
៤០-លោក	លីម	តេង	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤១-លោក	ស្រី	ម៉េងគាង	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤២-លោក	អ័ត	កូលីន	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤៣-លោក	នុត	សុផានិត	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤៤-លោកស្រី	សុន	សុវតី	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤៥-លោក	មូរ	ដារីត	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤៦-លោក	ជុំ	ណារុធ	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤៧-លោក	គង់	សុផានិត	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤៨-លោក	ទូត	ដែនវណ្ណដេត	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤៩-លោក	ហឿង	រ៉ារី	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៥០-លោក	គីរី	វាសនា	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៥១-លោក	យាង	អ៊ាង	អនុប្រធានអង្គភាពអន្តរាគមន៍ពិសេស
៥២-លោក	យិន	រតនៈ	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៥៣-លោក	ភូង	សំអុន	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៥៤-លោក	ហ៊ឹម	សាត	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៥៥-លោក	ហេង	ច័ន្ទសុដាតិ	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៥៦-លោក	ជួន	ណារិទ្ធិ	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៥៧-លោក	អ៊ុន	សុភាព	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៥៨-លោក	ប៉ែន	សំអាន	នាយផ្នែក នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក
៥៩-លោក	ស៊ុន	សៅ	មន្ត្រី នាយកដ្ឋានសន្តិសុខឯកជន
៦០-លោកស្រី	ហេង	ស្រីពៅ	មេឃុំកន្សោមអក
៦១-លោក	សេន	តុលា	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៦២-លោក	គី	សុខ	អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក
៦៣-លោក	ខឿ	សាដៃត	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៦៤-លោកស្រី	សៀក	សុវណ្ណនី	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៦៥-លោក	ឈុន	ម៉េងអៀង	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៦៦-លោក	ហេង	សុវណ្ណ	នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
៦៧-លោក	ដាង	សូរៀង	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៦៨-លោក	ម៉ៅញ	សាវ័ន្តសុម៉ាលី	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៦៩-លោក	ស៊ី	មនោ	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
៧០-លោកស្រី	កែវ	យ៉ាវ	មន្ត្រី នៃនាយកដ្ឋានព័ត៌មានវិទ្យា
៧១-លោក	គឹម	សាលសុភា	នាយការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
គ-មេដាយ មុនីសារត៍ឆ្នាំ ថ្នាក់ អស្សប្បធិ			
១-លោក	ហេង	ហ៊ី	សប្បុរសជន
២-លោក	អ៊ុន	ថុល	សប្បុរសជន
៣-លោក	ឈន	សោភា	សប្បុរសជន

៤-លោក	យ៉ែន ស៊ូ	សប្បុរសជន
៥-លោក	ឡុង បូណា	សប្បុរសជន
៦-លោក	ហ៊ុន អាត	សប្បុរសជន
៧-លោក	សៀន ប៉ុង	សប្បុរសជន
៨-លោក	ទូច សុភា	សប្បុរសជន
៩-លោក	សុខ រុន	សប្បុរសជន
១០-លោក	ហិ សុវីន	សប្បុរសជន
១១-លោក	ថន វីរៈ	សប្បុរសជន
១២-លោក	សុខ សាយ	សប្បុរសជន
១៣-លោក	ប៉ាល់ យុត្តា	សប្បុរសជន
១៤-លោក	សុខ ហេងសៀង	សប្បុរសជន
១៥-លោក	សេង យូឡុង	សប្បុរសជន
១៦-លោក	កៅ ផេន	សប្បុរសជន
១៧-លោក	ឯក ពុធ	សប្បុរសជន
១៨-លោក	យ៉ែម យ៉ុង	សប្បុរសជន
១៩-លោក	លី ចេស្ដា	សប្បុរសជន
២០-លោក	ជា វាសនា	សប្បុរសជន
២១-លោក	ម៉ៅ សុខរ៉េង	សប្បុរសជន
២២-លោក	អ៊ុន សុផា	សប្បុរសជន
២៣-លោក	ខែក ណារិន	សប្បុរសជន
២៤-លោក	ពាង ម៉ាន់	សប្បុរសជន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៦ កើត ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥២៨ អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន១៩០រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ច និងបានរួមចំណែកជួយអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាសការងារ

១-លោក	ហឿន	សុភត្រា	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
២-លោកស្រី	ហ៊ុម	ស្រីពេជ្រ	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៣-លោក	យូ	វិទូ	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៤-លោក	សុខ	ម៉ុឌត្តម	នាយផ្នែក នាយកដ្ឋានព័ត៌មានវិទ្យា
៥-លោក	អាន	យ៉ាសិទ្ធិ	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៦-លោក	ឈា	សេងថៃ	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៧-លោក	ជ័ត	ឡា	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៨-លោក	ទូត	ដែនវីដែត	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៩-លោក	អាន	សុវណ្ណគ្រឹះស្នា	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
១០-លោក	ឆន	គឹមឈុន	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
១១-លោក	ញឹប	វិទ្យា	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
១២-លោក	សេង	គា	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
១៣-លោក	ហេង	ប៊ុនម៉េង	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា

១៤-លោក	ពៅ	គឹមអាន	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
១៥-លោកស្រី	សុខ	ពណ៌	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
១៦-លោកស្រី	ផន	ណារីត្ន	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
១៧-លោក	ឃ្លោក	លាងស្រេង	នាយការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា
១៨-លោក	រ៉ូន	វ៉ាយ៉ា	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
២៩-លោក	រ៉ូន	វ៉ាម៉ន	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
២០-លោក	សុខ	ប៊ុនលាភ	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
២១-លោក	ជា	ណានីន	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
២២-លោក	សារិន	ទិតគុណា	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
២៣-លោក	ចាន់	ដារ៉ា	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
២៤-លោក	ផន	បញ្ញា	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
២៥-លោក	ឡេ	សុខហេង	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
២៦-លោក	ឈន	ស្រម៉ែ	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
២៧-លោក	វ៉ាន់	ចំរើន	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
២៨-លោក	ស្រេង	កាសស៊ី	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
២៩-លោក	អាម	ពៅ	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣០-លោក	ឯក	ចិត្រា	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៣១-លោក	លឹម	ទីទី	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣២-លោក	លឹម	គឹមហុង	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣៣-លោក	ផន	វណ្ណាប្បទូ	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣៤-លោក	លី	សុខនាយ	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣៥-លោក	រៀន	មុន្នីរម្យ	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣៦-លោក	កា	ហ៊ុនដា	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣៧-លោក	ពិន	សម្បត្តិ	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៣៨-លោក	ប៊ី	គឹមហេង	នាយផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៣៩-លោក	ស៊ុំ	គន្ធា	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤០-លោក	អ៊ុន	សុផល	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤១-លោក	ហ៊ុន	សុភារម្យ	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤២-លោក	គឹម	បូរីសុភក្តិ	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៤៣-លោក	មាស	កាខីណែល	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៤៤-លោក	ជិន	ចិន្តា	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៤៥-លោក	យុន	ធារី	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤៦-លោក	ទីង	ឡាយហិត	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៤៧-លោក	ប៊ុន	ដារ៉ា	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៤៨-លោក	ញីល	ច័ន្ទស្រីនាថ	នាយរងផ្នែក នៃនាយកដ្ឋានព័ត៌មានវិទ្យា
៤៩-លោក	តូ	ហាក់	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៥០-លោក	ហ៊ុន	សារុធរតេជវត្តិ	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៥១-លោក	លុយ	វណ្ណា	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៥២-លោក	ប៊ុច	កក្កដា	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៥៣-លោក	ជា	សុវណ្ណភារិត	នាយរងការិយាល័យ នៃនាយកដ្ឋានព័ត៌មានវិទ្យា

៥៤-លោក	ខេង	ភិរម្យ	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៥៥-លោក	ស្រីន	សិដ្ឋ	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៥៦-លោក	ជា	សំបូរ	មន្ត្រី នាយកដ្ឋានព័ត៌មានវិទ្យា
៥៧-លោក	វ៉ា	សារ៉ឺន	ជំទប់ទី១ ឃុំកន្សោមអក
៥៨-លោកស្រី	សុខ	ស៊ីយ៉ិន	ជំទប់ទី២ ឃុំកន្សោមអក
៥៩-លោក	សេក	សម្បត្តិ	សមាជិកក្រុមប្រឹក្សាឃុំកន្សោមអក
៦០-លោក	វ៉ែក	អូន	សមាជិកក្រុមប្រឹក្សាឃុំកន្សោមអក
៦១-លោក	ឃុត	ផល្លា	នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកន្សោមអក
៦២-លោក	ជិន	សារ៉េត	សមាជិកក្រុមប្រឹក្សាឃុំកន្សោមអក
៦៣-លោក	ស៊ីង	សម័យ	សមាជិកក្រុមប្រឹក្សាឃុំកន្សោមអក
៦៤-លោក	យ៉ិន	សាមុត	សមាជិកក្រុមប្រឹក្សាឃុំកន្សោមអក
៦៥-លោក	ឡាច	សុផល	សមាជិកក្រុមប្រឹក្សាឃុំកន្សោមអក

ខ-មេដាយស្រោតការងារ

១-លោក	ព្រាប	ខែម	មេភូមិកន្សោមអក
២-លោក	វ៉ា	វ៉ែន	មេភូមិបល្ល័ង្ក
៣-លោក	សាយ	ថ្រី	មេភូមិជ្រល
៤-លោក	ហៀន	ហុន	មេភូមិតាំទាំង
៥-លោក	នួន	សុខចាន់	មេភូមិត្រពាំងរុន
៦-លោក	នាង	អឿន	មេភូមិត្រពាំងអណ្តូង
៧-លោក	ថូវ	ចន្ទន	មេភូមិក្រច
៨-លោក	សំ	សុភី	មេភូមិទ័ពសៀម
៩-លោកស្រី	វត	វ៉ានី	អនុប្រធានភូមិកន្សោមអក
១០-លោក	ញ៉ែម	សុផាន់	អនុប្រធានភូមិបល្ល័ង្ក
១១-លោក	កែវ	គុង	អនុប្រធានភូមិជ្រល
១២-លោក	ព្រំ	យ៉ិន	អនុប្រធានភូមិតាំទាំង
១៣-លោក	យ៉ិន	ឆាន	អនុប្រធានភូមិត្រពាំងរុន
១៤-លោក	ឯម	នល់	អនុប្រធានភូមិត្រពាំងអណ្តូង
១៥-លោក	នេត	សារ៉ឺន	អនុប្រធានភូមិត្រខ្មៅ
១៦-លោកស្រី	សេង	ឡឿន	អនុប្រធានភូមិក្រច
១៧-លោក	នុត	សុង	អនុប្រធានភូមិទ័ពសៀម
១៨-លោក	យ៉ឹម	ប៊ុនយ៉េង	សមាជិកភូមិកន្សោមអក
១៩-លោក	វ៉ា	ម៉ាក	សមាជិកភូមិបល្ល័ង្ក
២០-លោក	ញ៉ែម	រុន	សមាជិកភូមិជ្រល
២១-លោកស្រី	សាន	ថន	សមាជិកភូមិតាំទាំង
២២-លោកស្រី	សេង	សុភាន	សមាជិកភូមិត្រពាំងរុន
២៣-លោកស្រី	ប៉ែន	ដីណា	សមាជិកភូមិត្រពាំងអណ្តូង
២៤-លោកស្រី	ម៉ម	សាលីម	សមាជិកភូមិត្រខ្មៅ
២៥-លោក	ប៉ាន់	យ៉ុង	សមាជិកភូមិក្រច
២៦-លោកស្រី	នង	ស៊ាម	សមាជិកភូមិទ័ពសៀម
២៧-លោក	សំ	សារ៉ាន	នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកន្សោមអក

២៨-លោក	ពិន	សារឿន	នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្សោមអក
២៩-លោក	ធីង	វ៉ា	នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្សោមអក
៣០-លោក	យ៉ិន	វណ្ណា	នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្សោមអក
៣១-លោក	សាន	សិន	នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្សោមអក
៣២-លោក	សៅ	រតនា	នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្សោមអក

គ-មេដាយសំរិទ្ធការខ្មែរ

១-លោក	ម៉ុ	សុខា	ប្រជាការពារភូមិកន្សោមអក
២-លោក	ឃុំ	សំផុរ	ប្រជាការពារភូមិកន្សោមអក
៣-លោក	ចាន់	អាំង	ប្រជាការពារភូមិកន្សោមអក
៤-លោក	ក្រាប	ចំណាន	ប្រជាការពារភូមិកន្សោមអក
៥-លោក	ម៉ម	សារុធ	ប្រជាការពារភូមិកន្សោមអក
៦-លោក	អ៊ុ	ម៉េត	ប្រជាការពារភូមិកន្សោមអក
៧-លោក	អៀង	វិល	ប្រជាការពារភូមិកន្សោមអក
៨-លោក	តាក់	តាំ	ប្រជាការពារភូមិកន្សោមអក
៩-លោក	ប៊ុត	ពិសិដ្ឋ	ប្រជាការពារភូមិកន្សោមអក
១០-លោក	នួន	ហាម	ប្រជាការពារភូមិបណ្ណឹង
១១-លោក	ពត	ហឿន	ប្រជាការពារភូមិបណ្ណឹង
១២-លោក	នួន	ស៊ី	ប្រជាការពារភូមិបណ្ណឹង
១៣-លោក	គឹម	គៀន	ប្រជាការពារភូមិបណ្ណឹង
១៤-លោក	គឹម	ធី	ប្រជាការពារភូមិបណ្ណឹង
១៥-លោក	ហ៊ុន	ហ៊ាប	ប្រជាការពារភូមិបណ្ណឹង
១៦-លោក	សំ	សុភា	ប្រជាការពារភូមិបណ្ណឹង
១៧-លោក	សំ	អាន	ប្រជាការពារភូមិជ្រួល
១៨-លោក	យី	វ៉ែ	ប្រជាការពារភូមិជ្រួល
១៩-លោក	ផែង	យ៉ត	ប្រជាការពារភូមិជ្រួល
២០-លោក	ស៊ី	ជុន	ប្រជាការពារភូមិជ្រួល
២១-លោក	យួន	កន	ប្រជាការពារភូមិជ្រួល
២២-លោក	សាយ	លន់	ប្រជាការពារភូមិជ្រួល
២៣-លោក	ឌី	ជឹម	ប្រជាការពារភូមិជ្រួល
២៤-លោក	ហ៊ុន	វ៉ា	ប្រជាការពារភូមិតាទាំង
២៥-លោក	ជុន	សារិន	ប្រជាការពារភូមិតាទាំង
២៦-លោក	ហេង	អិត	ប្រជាការពារភូមិតាទាំង
២៧-លោក	មៅ	សុខា	ប្រជាការពារភូមិតាទាំង
២៨-លោក	ស៊ុក	សំអិន់	ប្រជាការពារភូមិតាទាំង
២៩-លោក	យោគ	សាន	ប្រជាការពារភូមិតាទាំង
៣០-លោក	ស៊ឹម	វ៉ាត	ប្រជាការពារភូមិតាទាំង
៣១-លោក	មៅ	ម៉ូរិត	ប្រជាការពារភូមិត្រពាំងរុន
៣២-លោក	វ៉ែង	សារុធ	ប្រជាការពារភូមិត្រពាំងរុន
៣៣-លោក	ខៀវ	ភីរុំ	ប្រជាការពារភូមិត្រពាំងរុន
៣៤-លោក	ចាយ	នោម	ប្រជាការពារភូមិត្រពាំងរុន

៣៥-លោក	យិន	សេន	ប្រជាការពារភូមិត្រពាំងរុន
៣៦-លោក	វ៉ាន់	សំអុន	ប្រជាការពារភូមិត្រពាំងរុន
៣៧-លោក	ប្រាក់	ខឿន	ប្រជាការពារភូមិត្រពាំងរុន
៣៨-លោក	ញ៉ែប	វុឌ្ឍី	ប្រជាការពារភូមិត្រពាំងរុន
៣៩-លោក	យិន	សារិត	ប្រជាការពារភូមិត្រពាំងរុន
៤០-លោក	គង់	កុន	ប្រជាការពារភូមិត្រពាំងរុន
៤១-លោក	សំ	សាមុត	ប្រជាការពារភូមិត្រពាំងរុន
៤២-លោក	សូ	ធី	ប្រជាការពារភូមិត្រពាំងរុន
៤៣-លោក	ផេង	សុន	ប្រជាការពារភូមិត្រពាំងរុន
៤៤-លោក	អ៊ុន	អ៊ាន	ប្រជាការពារភូមិត្រពាំងរុន
៤៥-លោក	ញ៉ែប	សារី	ប្រជាការពារភូមិត្រពាំងរុន
៤៦-លោក	ឈាវ	វ៉ន	ប្រជាការពារភូមិត្រពាំងរុន
៤៧-លោក	ឈុន	សំនៀង	ប្រជាការពារភូមិត្រពាំងរុន
៤៨-លោក	សួន	សារិត	ប្រជាការពារភូមិត្រពាំងរុន
៤៩-លោក	អ៊ុន	យ៉ន	ប្រជាការពារភូមិត្រពាំងរុន
៥០-លោក	សុខ	ជឿង	ប្រជាការពារភូមិត្រពាំងរុន
៥១-លោក	សែម	ផេន	ប្រជាការពារភូមិត្រពាំងរុន
៥២-លោក	ជិន	សុខុម	ប្រជាការពារភូមិត្រពាំងរុន
៥៣-លោក	ហែម	សានុន	ប្រជាការពារភូមិត្រពាំងរុន
៥៤-លោក	ស៊ាង	ធម្ម	ប្រជាការពារភូមិត្រពាំងរុន
៥៥-លោក	ឆុន	ពន្លក	ប្រជាការពារភូមិត្រពាំងរុន
៥៦-លោក	សូ	វីរៈ	ប្រជាការពារភូមិត្រពាំងរុន
៥៧-លោក	ខ្ជីប	ខ្ជិន	ប្រជាការពារភូមិត្រពាំងរុន
៥៨-លោក	ផុន	សំរេច	ប្រជាការពារភូមិត្រពាំងរុន
៥៩-លោក	ជា	ណាត	ប្រជាការពារភូមិត្រពាំងរុន
៦០-លោក	សំ	សុខ	ប្រជាការពារភូមិត្រពាំងរុន
៦១-លោក	នួន	ឃាន	ប្រជាការពារភូមិត្រពាំងរុន
៦២-លោក	ស៊ឹម	វី	ប្រជាការពារភូមិត្រពាំងរុន
៦៣-លោក	ជួប	ចន្ទី	ប្រជាការពារភូមិត្រពាំងរុន
៦៤-លោក	សំ	សារិន	ប្រជាការពារភូមិត្រពាំងរុន
៦៥-លោក	ប៉ាវ	ប៉ាន់	ប្រជាការពារភូមិត្រពាំងរុន
៦៦-លោក	អ៊ុន	សិន	ប្រជាការពារភូមិត្រពាំងរុន
៦៧-លោក	ឃុំ	ប៊ុនណាន់	ភូមិកន្សោមអក
៦៨-លោក	សៅ	ស៊ាត	ភូមិកន្សោមអក
៦៩-លោក	ជួប	សារុធ	ភូមិកន្សោមអក
៧០-លោកស្រី	ថាត់	ស្រីនាង	ភូមិកន្សោមអក
៧១-លោក	ជួប	សាបាន	ភូមិកន្សោមអក
៧២-លោក	ស៊ី	សារិន	ភូមិបណ្ណ
៧៣-លោក	ជាន់	ភន	ភូមិបណ្ណ
៧៤-លោក	ហ៊ិត	ផុន	ភូមិជ្រួល

៧៥-លោក	មៅ	កែម	ភូមិជ្រួល
៧៦-លោក	នួន	សុខ	ភូមិជ្រួល
៧៧-លោក	ឡាយ	មន	ភូមិជ្រួល
៧៨-លោក	សំ	ហាំង	ភូមិព្រៃអណ្តូង
៧៩-លោក	យុត	យ៉ុង	ភូមិព្រៃអណ្តូង
៨០-លោក	ប៊ុត	ញ៉ា	ភូមិព្រៃខ្មៅ
៨១-លោក	នូ	សុគន្ធី	ភូមិក្រូច
៨២-លោក	សន	ដាន់	ភូមិក្រូច
៨៣-លោក	ខៀវ	សុជាតិ	ភូមិក្រូច
៨៤-លោក	ជិន	គ្រី	ភូមិក្រូច
៨៥-លោក	ជា	ណាត	ភូមិក្រូច
៨៦-លោក	ពៅ	ស៊ុង	ភូមិតាទាំង
៨៧-លោក	យូ	សយ	ភូមិតាទាំង
៨៨-លោក	ហ៊ុត	ហុន	ភូមិតាទាំង
៨៩-លោក	អ៊ុន	សារ៉ា	ភូមិត្រពាំងរុន
៩០-លោក	ញ៉ែម	វិន	ភូមិត្រពាំងរុន
៩១-លោកស្រី	ប៉ាវ	ភូង	ភូមិត្រពាំងរុន
៩២-លោកស្រី	ជិន	សំអាន	ភូមិទំពលសៀម
៩៣-លោកស្រី	យិន	ប៊ុនធឿន	ភូមិទំពលសៀម

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសមាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ស្អែក ៦ ខែ ១៤ ខែ តុលា ឆ្នាំ កុរុណស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ ✓

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៥៩ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយស្ថាបនាជាតិ ជូនសប្បុរសជន ចំនួន៥១រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន រួមចំណែកជួយអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងឃុំកន្សោមអក ស្រុកកំពង់ក្របែក ខេត្តព្រៃវែង កន្លងមក ដូចមានរាយនាមខាងក្រោម៖

១-លោក	សេង	សុវណ្ណធីណៃ	សប្បុរសជន
២-លោក	ស៊ុន	ស៊ីចាន់	សប្បុរសជន
៣-លោក	តូប	ស៊ាមប៉ូ	សប្បុរសជន
៤-លោក	វណ្ណ	ដារិទ្ធ	សប្បុរសជន
៥-លោកស្រី	ជា	សោភ័ណ្ណ	សប្បុរសជន
៦-លោក	កុល	សុផាត	សប្បុរសជន
៧-លោកស្រី	ដូរ	វ៉ាដៃត	សប្បុរសជន
៨-លោក	ឌី	ប៊ុនហ៊ុន	សប្បុរសជន
៩-លោក	យូ	គឹមឡេង	សប្បុរសជន
១០-លោក	ប៉េង	សុវណ្ណណូ	សប្បុរសជន
១១-លោកស្រី	អន	ទិត្តារី	សប្បុរសជន

១២-លោក	លី	រតនា	សប្បុរសជន
១៣-លោក	លី	សំណាង	សប្បុរសជន
១៤-លោក	អឿន	សេងនី	សប្បុរសជន
១៥-លោក	គឹម	សាលវិទូ	សប្បុរសជន
១៦-លោក	យឿន	ជុងយាន	សប្បុរសជន
១៧-លោក	ខឹម	លន	សប្បុរសជន
១៨-លោក	ស៊ុន	សុផល	សប្បុរសជន
១៩-លោក	ពាង	សេង	សប្បុរសជន
២០-លោក	ឡាយ	ទីហិត់	សប្បុរសជន
២១-លោក	សួស	វ៉ាមី	សប្បុរសជន
២២-លោក	តឿន	រតនា	សប្បុរសជន
២៣-លោក	ទ្រី	ជុងយាង	សប្បុរសជន
២៤-លោក	ឡេង	ប៊ុនលី	សប្បុរសជន
២៥-លោកស្រី	ចេង	ស្រីនាង	សប្បុរសជន
២៦-លោក	មៅ	ភារី	សប្បុរសជន
២៧-លោកស្រី	សុខ	ស្រីនាង	សប្បុរសជន
២៨-លោក	ផេង	ដារ៉ាម៉ុ	សប្បុរសជន
២៩-លោក	លីវ	វីយែន	សប្បុរសជន
៣០-លោក	អ៊ូ	សុផុន	សប្បុរសជន
៣១-លោកស្រី	សួវ	ហៀង	សប្បុរសជន
៣២-លោកស្រី	យិន	ចរិយា	សប្បុរសជន
៣៣-លោក	អ៊ុច	សុជាតិ	សប្បុរសជន
៣៤-លោក	ឃុន	សីហា	សប្បុរសជន
៣៥-លោក	ហាន	ហ៊ុន	សប្បុរសជន
៣៦-លោក	ម៉ែន	មុនីវត្ត	សប្បុរសជន
៣៧-លោកស្រី	ខៀវ	មុនី	សប្បុរសជន
៣៨-លោក	ឆេន	ឆាយ	សប្បុរសជន
៣៩-លោក	យិន	ម៉ៃ	សប្បុរសជន
៤០-លោក	ស៊ុន	សីហា	សប្បុរសជន
៤១-លោក	ជាត	ឡុងខី	សប្បុរសជន
៤២-លោក	រស់	ដារ៉ា	សប្បុរសជន
៤៣-លោកស្រី	កែវ	ម៉េងគាង	សប្បុរសជន
៤៤-លោក	ឡាយ	វណ្ណដា	សប្បុរសជន
៤៥-លោក	ភូ	គឹមសៃ	សប្បុរសជន
៤៦-លោកស្រី	ឈាង	សុខលាង	សប្បុរសជន

៤៧-លោក	ផេង	សុភ័ស្តុ	សប្បុរសជន
៤៨-លោក	លី	លីណា	សប្បុរសជន
៤៩-លោកស្រី	ហឹម	ដានី	សប្បុរសជន
៥០-លោក	ផុល	វណ្ណៈ	សប្បុរសជន
៥១-លោក	កាង	សឹងហោង	សប្បុរសជន

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ៦ ខែ ៧ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៧
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ៧ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៣០ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១ : តែងតាំងលោកស្រី **គឹម ចន្ទី** ឋានន្តរស័ក្តិរម្មន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្កើរ ខេត្តកែប សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១ កើត ខែ មេសា ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រះរាជក្រឹត្យ
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៧.១.១៧.នក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ពន្ធនាគារ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ដំឡើងឋានន្តរស័ក្តិ លោក **សុភ គីមសាន** អគ្គលេខ ០៧៩៥ ពីឋានន្តរស័ក្តិអគ្គនុរក្ស ថ្នាក់លេខ៣ មកជា ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។

មាត្រា ២.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

Handwritten mark

មាត្រា ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសអូចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃចន្ទ ១ កើត ខែ ១២ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ✓
រាជធានីភ្នំពេញ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៣២.៧៨៧.រ.តត

អនុក្រឹត្យ
ស្តីពីការទូលមេដាយមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារាភ័ណ្ណ ថ្នាក់ **សេនា** ជូនសប្បុរសជន ចំនួនរៀប ដែលបានបរិច្ចាគធនធាន ផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា និងហេដ្ឋារចនាសម្ព័ន្ធតមនាគមន៍ នៅវត្តឧទុម្ពរក្រោម (ហៅវត្តក្រោម) ឃុំព្រះបាទជាន់ដុំ ស្រុកគិរីវង់ ខេត្តតាកែវ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

១-ឧបាសិកា	មុំ	គឹមសន	នៅរាជធានីភ្នំពេញ	ថវិកា ចំនួន ៥០ ៣៨៩ ដុល្លារ
២-ឧបាសិកា	សេង	ឡាយ	នៅខេត្តតាកែវ	ថវិកា ចំនួន ៥០ ៣២១ ដុល្លារ
៣-លោក	លី	រស់	នៅខេត្តតាកែវ	ថវិកា ចំនួន ៥០ ២៦៦ ដុល្លារ
៤-លោក	សឹម	រ័ទ្ធ	នៅខេត្តតាកែវ	ថវិកា ចំនួន ៥០ ២៦៥ ដុល្លារ
៥-លោក	វេត	សុផល	នៅប្រទេសបារាំង	ថវិកា ចំនួន ៥០ ២៦៤ ដុល្លារ
៦-អ្នកស្រី	ណុប	ធារី	នៅរាជធានីភ្នំពេញ	ថវិកា ចំនួន ៥០ ១៣៥ ដុល្លារ
៧-អ្នកស្រី	រឹម	រ៉ានី	នៅខេត្តតាកែវ	ថវិកា ចំនួន ៥០ ១២៦ ដុល្លារ
៨-លោក	ជា	ហេង	នៅខេត្តតាកែវ	ថវិកា ចំនួន ៥០ ១២០ ដុល្លារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ខ្មែរ ០១ ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៩

- អនុលោមនូវ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៣៣.អ.ន.ត្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយសាសនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយសាសនាជាតិ ប្រគេននិងជូនសប្បុរសជន ចំនួន៥១រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅវត្តឧទុម្ពរក្រោម (ហៅវត្តក្រោម) ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដូចមានរាយព្រះនាម និងនាមខាងក្រោម ៖

១-ព្រះតេជគុណ	ពិន	វិឌ្ឍន៍	គង់នៅវត្តឧទុម្ពរក្រោម	បច្ច័យចំនួន ១០ ៤៥៦ ដុល្លារ
២-ព្រះតេជគុណ	គិត	សុផល	គង់នៅវត្តឧណ្ណាលោម	បច្ច័យចំនួន ១០ ៤៥៤ ដុល្លារ
៣-ព្រះតេជគុណ	ហៀង	ហ៊ុន	គង់នៅវត្តឧណ្ណាលោម	បច្ច័យចំនួន ១០ ៤៥៣ ដុល្លារ
៤-ព្រះតេជគុណ	សុខ	វាសនា	ព្រះចៅអធិការវត្តអង្គជ័យ	បច្ច័យចំនួន ១០ ៤៤៣ ដុល្លារ
៥-ព្រះតេជគុណ	ហ៊ុន	ពិសី	ព្រះចៅអធិការវត្តដូនស	បច្ច័យចំនួន ១០ ៤៤៣ ដុល្លារ
៦-ព្រះតេជគុណ	ហាម	ហាយ	គង់នៅវត្តបុទុមវតី	បច្ច័យចំនួន ១០ ៤៥២ ដុល្លារ
៧-ព្រះតេជគុណ	ជា	ប៊ុនជឿន	ព្រះចៅអធិការវត្តស្វាយអណ្តែត	បច្ច័យចំនួន ១០ ៤៥២ ដុល្លារ
៨-ព្រះតេជគុណ	ហ៊ុយ	សុជាតិ	គង់នៅវត្តអំពៅភ្នំ	បច្ច័យចំនួន ១០ ៤៤១ ដុល្លារ
៩-ព្រះតេជគុណ	ហ៊ុន	យិនតា	គង់នៅវត្តបុទុមវតី	បច្ច័យចំនួន ១០ ៣៩៩ ដុល្លារ

១០-ឧបាសក	គុប	ឈុំ	ប្រធានអាចារ្យវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៩៦ ដុល្លារ
១១-ឧបាសក	ជុំ	គឹម	អនុប្រធានអាចារ្យវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៩៣ ដុល្លារ
១២-ឧបាសក	ទូច	ភាជ	អនុប្រធានអាចារ្យវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៩២ ដុល្លារ
១៣-ឧបាសក	នូ	រិន	អនុប្រធានអាចារ្យវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៩១ ដុល្លារ
១៤-ឧបាសក	ពេជ្រ	ជន	សមាជិកអាចារ្យវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៨៩ ដុល្លារ
១៥-ឧបាសក	កុល	សួន	សមាជិកអាចារ្យវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៨៦ ដុល្លារ
១៦-ឧបាសក	អ៊ុក	សុន	សមាជិកអាចារ្យវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៨៣ ដុល្លារ
១៧-ឧបាសក	ឡាញ់	មី	សមាជិកអាចារ្យវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៨២ ដុល្លារ
១៨-លោក	វ៉ាយ	យឹម	ប្រធានគណៈកម្មការវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៧៨ ដុល្លារ
១៩-លោក	សាយ	ហាន	អនុប្រធានគណៈកម្មការវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៧២ ដុល្លារ
២០-អ្នកស្រី	សៅ	ចន្ទា	អនុប្រធានគណៈកម្មការវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៧១ ដុល្លារ
២១-លោក	យិន	ឈឿន	អនុប្រធានគណៈកម្មការវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៧០ ដុល្លារ
២២-លោក	ឡុង	សារុន	សមាជិកគណៈកម្មការវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៦៩ ដុល្លារ
២៣-លោក	សូត្រ	យ៉ឹង	សមាជិកគណៈកម្មការវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៦៧ ដុល្លារ
២៤-លោក	វ៉ាយ	ខេន	សមាជិកគណៈកម្មការវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៦៧ ដុល្លារ
២៥-ឧបាសិកា	អាំ	គាល	សមាជិកគណៈកម្មការវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៦៤ ដុល្លារ
២៦-ឧបាសិកា	ស	អ៊ុន	សមាជិកគណៈកម្មការវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៦៣ ដុល្លារ
២៧-ឧបាសិកា	ជួប	សិន	សមាជិកគណៈកម្មការវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៦២ ដុល្លារ
២៨-ឧបាសិកា	យិន	ជន	សមាជិកគណៈកម្មការវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៦១ ដុល្លារ
២៩-លោក	វិត្ត	សែម	សមាជិកគណៈកម្មការវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ៣៦០ ដុល្លារ
៣០-លោក	ដៃត	ហាន	សមាជិកគណៈកម្មការភូមិកំពង់	ថវិកាចំនួន ១០ ២៩៩ ដុល្លារ
៣១-លោក	ស៊ីង	ឃុន	សមាជិកគណៈកម្មការភូមិពោធិ៍ខ្វិត	ថវិកាចំនួន ១០ ២៩៦ ដុល្លារ
៣២-លោក	ម៉ិត	ញ៉	សមាជិកគណៈកម្មការភូមិពោធិ៍ខ្វិត	ថវិកាចំនួន ១០ ២៩៥ ដុល្លារ
៣៣-លោក	កូរ	ស្លា	មេឃុំព្រះបាទជាន់ដុំ	ថវិកាចំនួន ១០ ២៩៤ ដុល្លារ
៣៤-លោក	អោម	អឿន	មេភូមិពោធិ៍ខ្វិត	ថវិកាចំនួន ១០ ២៩៣ ដុល្លារ
៣៥-លោក	តែម	វណ្ណា	មេភូមិកំពង់ថ្មី	ថវិកាចំនួន ១០ ២៩១ ដុល្លារ
៣៦-លោក	ឡុង	សារឿន	អនុប្រធានភូមិកំពង់ចាស់	ថវិកាចំនួន ១០ ២៩១ ដុល្លារ
៣៧-លោក	ឆន់	ថៃ	មេភូមិត្រើយទម្លាប់	ថវិកាចំនួន ១០ ២៩១ ដុល្លារ
៣៨-លោក	សំ	ពៅ	អនុប្រធានភូមិត្រើយទម្លាប់	ថវិកាចំនួន ១០ ២៨៩ ដុល្លារ
៣៩-លោក	ប្រុស	រិន	មេភូមិពោធិ៍	ថវិកាចំនួន ១០ ២៨៧ ដុល្លារ
៤០-លោក	កៅ	វិទ្ធី	អនុប្រធានភូមិពោធិ៍	ថវិកាចំនួន ១០ ២៨៦ ដុល្លារ
៤១-ឧបាសិកា	កៅ	ភិន	សមាជិកគណៈកម្មការភូមិពោធិ៍	ថវិកាចំនួន ១០ ២៨៣ ដុល្លារ
៤២-ឧបាសិកា	ហ៊ឹម	រ៉ែម	សមាជិកគណៈកម្មការភូមិកំពង់	ថវិកាចំនួន ១០ ២៨១ ដុល្លារ
៤៣-លោក	អោក	ទូច	សមាជិកគណៈកម្មការភូមិពោធិ៍	ថវិកាចំនួន ១០ ២៨១ ដុល្លារ

៤៤-លោក	ឈៀក	សុគា	សមាជិកគណៈកម្មការភូមិពោធិ៍	ថវិកាចំនួន ១០ ២៨១ ដុល្លារ
៤៥-លោក	អ៊ូ	អិន	សមាជិកគណៈកម្មការភូមិពោធិ៍	ថវិកាចំនួន ១០ ២៨០ ដុល្លារ
៤៦-លោក	ផន	ភី	សប្បុរសជននៅខេត្តតាកែវ	ថវិកាចំនួន ១០ ២៨០ ដុល្លារ
៤៧-កញ្ញា	ម៉ម	សុណា	វេយ្យាវច្ឆៈវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ២៨០ ដុល្លារ
៤៨-អ្នកស្រី	លី	ចិត្តា	វេយ្យាវច្ឆៈវត្តឧទុម្ពរក្រោម	ថវិកាចំនួន ១០ ២៦៧ ដុល្លារ
៤៩-លោក	ទេព	ស៊ឹម	នៅខេត្តតាកែវ	ថវិកាចំនួន ១០ ១២០ ដុល្លារ
៥០-លោក	ឃាល	ហ៊ុន	នៅខេត្តតាកែវ	ថវិកាចំនួន ១០ ១១៦ ដុល្លារ
៥១-លោក	គឹម	សំអាត	នៅខេត្តតាកែវ	ថវិកាចំនួន ១០ ១១១ ដុល្លារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះតាមការកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៣ កើត ខែ ភទ្រប្បធាន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៧.៤.៧៧៧.៧៧

អនុក្រឹត្យ
ស្តីពីការជូនមេដាយបុរិសាភិណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១.** បំពាក់មេដាយបុរិសាភិណ្ណ ថ្នាក់សេនា ប្រគេនព្រះសុខជាតកោ ហ៊ុន ខន ព្រះចៅអធិការវត្ត ឥឡូវនៃ ដែលមានស្នាព្រះហស្តល្អក្នុងការចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តឥឡូវនៃ (ហៅវត្តត្រពាំងខ្នារ) ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ នាពេលកន្លងមក។
- មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៣ កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៩ ✓



- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងក្រៅប្រទេស
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - រដ្ឋមន្ត្រីក្រាប និងមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៧៧.៥៤.២០១៩.៧៧



អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ប្រភេទ និងជូនសប្បុរសជន ចំនួន៦៥រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តវឡែន (ហៅវត្តត្រពាំងខ្នារ) ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ នាពេលកន្លងមក ដូចមានរាយព្រះនាមនិងនាមខាងក្រោម៖

ក-មេដាយមាសស្ថាបនាជាតិ

១-ព្រះភាណៈមុនី	អ៊ូច តេង	ព្រះគ្រូសូត្រស្តាំ បច្ច័យចំនួន ១២ ៥០០ ដុល្លារអាមេរិក
២-ព្រះចិរធម្មោ	អ៊ូច ចំរើន	ព្រះគ្រូសូត្រស្តាំវត្តប្រាសាទនាងខ្មៅ បច្ច័យចំនួន ១២ ៥០០ ដុល្លារអាមេរិក
៣-ព្រះគុណយោសកោ	គាំ សែន	ព្រះវិន័យធរវត្តប្រាសាទនាងខ្មៅ បច្ច័យចំនួន ១២ ៥០០ដុល្លារអាមេរិក
៤-ព្រះសង្ឃនាទោ	ឈុន គឹមហោ	ព្រះចៅអធិការវត្តមហានាមស្នារម បច្ច័យចំនួន ១២ ៥០០ ដុល្លារអាមេរិក
៥-ព្រះចិត្តសារោ	ខៀវ សំណាង	ព្រះចៅអធិការវត្តគិរីសោភ័ណភ្នំជីសូរ បច្ច័យចំនួន ១២ ០០០ ដុល្លារអាមេរិក
៦-ព្រះសច្ចុភាណកោ	សែម សុភា	ព្រះចៅអធិការវត្តអង្គប្រើយ បច្ច័យចំនួន ១២ ០០០ ដុល្លារអាមេរិក

៧-ព្រះអធិបុត្តកោ	វ៉ែន	សីហា	ការកៈសង្ឃវត្តប្រាសាទនាងខ្មៅ បច្ច័យចំនួន ១២ ០០០ ដុល្លារអាមេរិក
៨-ព្រះលោកសទ្ធា	អ៊ុល	វាសនា	ព្រះចៅអធិការវត្ត២៤កញ្ញា បច្ច័យចំនួន ១២ ០០០ ដុល្លារអាមេរិក
៩-ឧបាសិកា	អ៊ុក	សាជន	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ៥០០ ដុល្លារអាមេរិក
១០-លោកជំទាវ	អ៊ុក	ម៉ាលី	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ៥០០ ដុល្លារអាមេរិក
១១-ឯកឧត្តម	អ៊ុក	សំណាង	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ៥០០ ដុល្លារអាមេរិក
១២-លោកជំទាវ	សុខ	កែវ ច័ន្ទសារុន	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ២០០ ដុល្លារអាមេរិក
១៣-ឯកឧត្តម	ម៉ៅ	សុផាន់	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ២០០ ដុល្លារអាមេរិក
១៤-អ្នកស្រី	តាន់	កែវបុប្ផាទិព្វ	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ២០០ ដុល្លារអាមេរិក
១៥-ឧបាសិកា	អៀង	បូរើត	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ២០០ ដុល្លារអាមេរិក
១៦-ឧបាសិកា	សៅ	ណៃហ៊ឹង	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ២០០ ដុល្លារអាមេរិក
១៧-ឧបាសក	មិន	សុន	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ២០០ ដុល្លារអាមេរិក
១៨-លោកគ្រូ	សូ	យៀង	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ២០០ ដុល្លារអាមេរិក
១៩-លោកគ្រូ	មាស	ធឿន	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ២០០ ដុល្លារអាមេរិក
២០-លោក	សយ	សារិន	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ២០០ ដុល្លារអាមេរិក
២១-លោក	គុប	ប៊ុនថន	មេឃុំអង្គតាសោម ថវិកាចំនួន ១១ ២០០ ដុល្លារអាមេរិក
២២-ឧបាសក	ណុប	យៀង	អាចារ្យធំវត្តវៀង ថវិកាចំនួន ១១ ២០០ ដុល្លារអាមេរិក
២៣-ឧបាសក	អ៊ូច	អំ	នៅខេត្តតាកែវ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
២៤-លោក	ទូន	ឈុន	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
២៥-លោក	ចេន	សុវណ្ណៈ	នៅខេត្តតាកែវ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
២៦-ឧបាសិកា	ចាន់	ពៅ	នៅខេត្តបន្ទាយមានជ័យ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
២៧-លោក	សូវ	ហ៊ុយសេង	នៅខេត្តបន្ទាយមានជ័យ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
២៨-ឧបាសក	ពេជ្រ	សារ៉ាន់	នៅខេត្តព្រះសីហនុ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
២៩-ឧបាសិកា	លីម	សុខបូយ	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៣០-ឧបាសិកា	គុយ	ខេង	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៣១-ឧបាសិកា	អ៊ុត	ហ៊ុន	នៅសហរដ្ឋអាមេរិក ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៣២-ឧបាសក	នួន	យូដាត	នៅសហរដ្ឋអាមេរិក ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៣៣-Dr. JEROME GROSE, M.D			នៅសហរដ្ឋអាមេរិក ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៣៤-ឧបាសិកា	ប៉ែន	សំផាន់ណា	នៅសហរដ្ឋអាមេរិក ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៣៥-ឧបាសិកា	គូច	សាមៀន	នៅសហរដ្ឋអាមេរិក ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៣៦-ឧបាសក	ស្រ៊ុន	ការ	នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៣៧-លោកអាចារ្យ	ប៉ក់	សុផល(ហ្វូង)	នៅខេត្តព្រះសីហនុ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក

៣៨-អ្នកគ្រូ	ជើង	សុផល្លា	នាយកសាលាបឋមសិក្សាសារិន្ទ.កក្កដា ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៣៩-លោកគ្រូ	ម៉ាន់	សារ៉ាត់	នាយករងសាលាបឋមសិក្សាសារិន្ទ.កក្កដា ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៤០-ឧបាសក	ខាន់	ស៊ុក	ប្រធានគណៈកម្មការសាងសង់ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៤១-លោក	នាង	ព្រីង	អនុប្រធានគណៈកម្មការសាងសង់ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៤២-លោកគ្រូ	សួន	សំអុល	លេខាគណៈកម្មការសាងសង់ ថវិកាចំនួន ១១ ០០០ ដុល្លារអាមេរិក
៤៣-មហាឧបាសិកា	ទិព្វ	ញាណ	នៅរាជធានីភ្នំពេញ ថវិកាចំនួន១១ ០០០ ដុល្លារអាមេរិក
៤៤-ឧបាសិកា	ចាន់	រូចម៉េង	នៅខេត្តព្រះសីហនុ ថវិកាចំនួន១១ ០០០ ដុល្លារអាមេរិក
៤៥-ឧបាសិកា	លឹម	ពូយថូ	នៅខេត្តព្រះសីហនុ ថវិកាចំនួន១១ ០០០ ដុល្លារអាមេរិក
៤៦-ឧបាសិកា	សោម	គឹមសួរ	នៅខេត្តព្រះសីហនុ ថវិកាចំនួន១១ ០០០ ដុល្លារអាមេរិក
៤៧-លោក	ស្រៀង	ឈុនឡេង	នៅរាជធានីភ្នំពេញ ថវិកាចំនួន១១ ០០០ ដុល្លារអាមេរិក
៤៨-លោក	អុល	ស៊ីណាត	នៅរាជធានីភ្នំពេញ ថវិកាចំនួន១១ ០០០ ដុល្លារអាមេរិក
៤៩-លោក	ភូង	សូប្បត្រាស	នៅរាជធានីភ្នំពេញ ថវិកាចំនួន១១ ០០០ ដុល្លារអាមេរិក
៥០-លោក	ហង់	រឹង	នៅខេត្តតាកែវ ថវិកាចំនួន១១ ០០០ ដុល្លារអាមេរិក

ខ-មេដាយប្រាក់ស្តារបនាជាតិ

១-លោក	ង៉ែត	ទ្រៀង	នៅរាជធានីភ្នំពេញ ថវិកាចំនួន៥ ៥០០ ដុល្លារអាមេរិក
២-អ្នកស្រី	លឹម	ដារ៉ាដែន	នៅរាជធានីភ្នំពេញ ថវិកាចំនួន៥ ៥០០ ដុល្លារអាមេរិក
៣-ឧបាសក	ហុក	ជាន់ណា	នៅរាជធានីភ្នំពេញ ថវិកាចំនួន៥ ៣០០ ដុល្លារអាមេរិក
៤-លោក	នឹង	ឈឿន	មេប៉ុស្តិ៍គរចាលរដ្ឋបាលឃុំអង្គតាសោម ថវិកាចំនួន៥ ៣០០ ដុល្លារអាមេរិក
៥-ឧបាសក	តាន់	រង់	នៅរាជធានីភ្នំពេញ ថវិកាចំនួន៥ ២០០ ដុល្លារអាមេរិក
៦-ឧបាសក	ពេជ្រ	សារ៉ុម	អាចារ្យរងវត្តវេឡែន ថវិកាចំនួន៥ ២០០ ដុល្លារអាមេរិក

គ-មេដាយសិរីទ្ធិស្តារបនាជាតិ

១-ឧបាសក	ណាំ	សុខខេង	នៅខេត្តព្រះសីហនុ ថវិកាចំនួន ៣ ០០០ ដុល្លារអាមេរិក
២-ឧបាសក	ឈន	សុវណ្ណ	នៅខេត្តព្រះសីហនុ ថវិកាចំនួន ៣ ០០០ ដុល្លារអាមេរិក
៣-ឧបាសិកា	ពៅ	ស៊ីថា	នៅខេត្តព្រះសីហនុ ថវិកាចំនួន ៣ ០០០ ដុល្លារអាមេរិក
៤-លោកគ្រូ	គង់	សាន	ប្រធានគណៈកម្មការសាងសង់វត្ត ថវិកាចំនួន ៣ ០០០ ដុល្លារអាមេរិក
៥-ឧបាសក	ប៉ុល	ហូ	មេភូមិត្រពាំងខ្នារ ថវិកាចំនួន ៣ ០០០ ដុល្លារអាមេរិក
៦-លោក	មុំ	ឡុង	មេភូមិត្រពាំងត្របែក ថវិកាចំនួន ៣ ០០០ ដុល្លារអាមេរិក
៧-លោក	សំ	ណាង	មេភូមិសេកយា ថវិកាចំនួន ២ ០០០ ដុល្លារអាមេរិក

៨-លោក សំ សារឿន មេភូមិស្នង់ក្រោម ថវិកាចំនួន ២ ០០០ ដុល្លារអាមេរិក
៩-លោកស្រី ប៉ុន ចន្ទា មេភូមិចំការដៀប ថវិកាចំនួន ២ ០០០ ដុល្លារអាមេរិក

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ
នេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៣ កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី

សម្តេចរដ្ឋមន្ត្រីហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៣១...ស.ក្រ.៧៧



អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារកំណត់
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.- បំពាក់មេដាយមុនីសារកំណត់ ថ្នាក់ **ធំបំផុត** ជូនសប្បុរសជន ចំនួន៩រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា និងអប់រំ នៅវត្តចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១-ឧបាសក វិត្ត សាន្ត នៅសហរដ្ឋអាមេរិក ថវិកាចំនួន ៩៣ ៥០០ ដុល្លារអាមេរិក
- ២-ឧបាសិកា ឥន្ទ គឹមឡេង នៅសហរដ្ឋអាមេរិក ថវិកាចំនួន ៩២ ៥៥០ ដុល្លារអាមេរិក
- ៣-លោក ស៊ឹម តារា នៅរាជធានីភ្នំពេញ ថវិកាចំនួន ៩២ ៣៧០ ដុល្លារអាមេរិក
- ៤-អ្នកស្រី ណៅ ណាតែង នៅរាជធានីភ្នំពេញ ថវិកាចំនួន ៩២ ២៣០ ដុល្លារអាមេរិក
- ៥-ឧបាសក គង់ សុងហ៊ុំ នៅខេត្តតាកែវ ថវិកាចំនួន ៨៩ ៦៥០ ដុល្លារអាមេរិក
- ៦-ឧបាសិកា កាំង អេង នៅរាជធានីភ្នំពេញ ថវិកាចំនួន ៨៥ ៥៨០ ដុល្លារអាមេរិក

- ៧-លោកព្រឹទ្ធាចារ្យ សុខ កូ នៅរាជធានីភ្នំពេញ ថវិកាចំនួន ៨៥ ៥៧០ ដុល្លារអាមេរិក
- ៨-ឧបាសិកា ឡាយ សំរឹង នៅរាជធានីភ្នំពេញ ថវិកាចំនួន ៨៧ ៧០០ ដុល្លារអាមេរិក
- ៩-ឧបាសិកា ធីត ស្រីន នៅសហរដ្ឋអាមេរិក ថវិកាចំនួន ៨៤ ៥៨០ ដុល្លារអាមេរិក

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៣ ខែ វិច្ឆិកា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៥៣៧.អ.ក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយស្ថាបនាជាតិ ជូនសប្បុរសជន ចំនួន៣រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា និងអប់រំ នៅវត្តចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១-លោក ណៅ បណ្ណាកា នៅខេត្តសៀមរាប ថវិកាចំនួន ១២ ៥០០ ដុល្លារអាមេរិក
- ២-ឧបាសិកា ហេង លន់ នៅខេត្តតាកែវ ថវិកាចំនួន ១១ ៨៥០ ដុល្លារអាមេរិក
- ៣-លោក ហេង ស៊ីថា នៅរាជធានីភ្នំពេញ ថវិកាចំនួន ១១ ៥០០ ដុល្លារអាមេរិក

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងក្រសួង
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ៣០ ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៨៧...ស.ស.១

សេចក្តីសម្រេច

ស្តីពីការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមការងារចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ ១ : ត្រូវបានផ្ទេរសិទ្ធិជូនសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជានាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី និងបន្តទៅចូលរួមកិច្ច ប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅទីក្រុងឌូស្សានបេ សាធារណរដ្ឋតាជីគីស្តង់ ចាប់ពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ រហូត ដល់ពេលសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី អញ្ជើញវិលនិវត្តន៍មកកាន់មាតុ- ប្រទេសវិញ ។

ប្រការ ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័ន អភិបាលរាជធានី អភិបាលគ្រប់ខេត្ត និងសម្តេចក្រឡាហោម **ស ខេង** ត្រូវអនុវត្តសេចក្តី សម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃពុធនាគ្រឹះ ១១ កើត ខែអធ្ម ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
 រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេចឯកឧត្តម/លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧៧ ល.ស.ជ

សេចក្តីសម្រេច
ស្តីពី

ការបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន
ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ
ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រះសីហនុ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រះសីហនុ ដែលមានសមាសភាពដូចខាងក្រោម៖

- | | | |
|--------------------------|---|--------|
| ១. ឯកឧត្តម តឹកជ័ត សំរេច | រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី | សមាជិក |
| ២. ឯកឧត្តម អ៊ាង សុផល្លែត | រដ្ឋលេខាធិការ ក្រសួងបរិស្ថាន | សមាជិក |
| ៣. ឯកឧត្តម សូ ខនឫទ្ធិគុណ | រដ្ឋលេខាធិការ ក្រសួងបរិស្ថាន | សមាជិក |

៤. ឯកឧត្តម សៅ សុភាព	រដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
៥. ឯកឧត្តម ស្រីន ដារិទ្ធិ	រដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
៦. ឯកឧត្តម នេត្រ ភក្រា	រដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
៧. ឯកឧត្តម សំហេង បុរស	រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
៨. ឯកឧត្តម ទា ជុប	អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
៩. ឯកឧត្តម សឹម យ៉ាវ៉ែន	អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
១០. ឯកឧត្តម សុខ គាង	អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
១១. ឯកឧត្តម ជា សំអាង	អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
១២. ឯកឧត្តម សេន ណាស៊ី	អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
១៣. ឯកឧត្តម គង់ ច័ន្ទវាសនា	អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៤. លោកជំទាវ សេង សុមេត្តា	អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៥. លោកជំទាវ ស្វាយ ណាត្រី	អគ្គនាយករង ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៦. ឯកឧត្តម ង៉ែត ឆែលី	ទីប្រឹក្សាអម ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
១៧. ឯកឧត្តម ព្រហ្ម វិចិត្រសុភ័ណ្ណ	អគ្គលេខាធិការរង អាជ្ញាធរសវនកម្មជាតិ	សមាជិក
១៨. ឯកឧត្តម ហេង សុខណាង	អគ្គលេខាធិការរង គណៈកម្មាធិការ វិនិយោគកម្ពុជា	សមាជិក
១៩. ឯកឧត្តម នុត សវាណា	អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ	សមាជិក
២០. ឯកឧត្តម មល់ រឿបសីហា	អគ្គលេខាធិការរង អាជ្ញាធរមិន	សមាជិក
២១. លោកជំទាវ ម៉ឺ ប៊ុនវិទ្យា	ទីប្រឹក្សាអម ក្រសួងបរិស្ថាន	សមាជិក
២២. លោក ភោគ វឌ្ឍនា	អនុប្រធានលេខាធិការដ្ឋាន នៃ គ.ជ.ប.ទ.	សមាជិក
២៣. លោក ពុទ្ធ សុវិទ្ធិ	អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន	សមាជិក

ប្រការ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា អាជ្ញាធរសវនកម្មជាតិ អាជ្ញាធរមិន រដ្ឋបាលខេត្តព្រះសីហនុ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ច័ន្ទ ២ កើត ខែ ឆ្នាំ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៩

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

គប.នាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ : ៧៩ ស.ស.ជ



សេចក្តីសម្រេច
ស្តីពី

ការផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន
ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ
ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុ ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តម ជ្រិន សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ។
២. ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន

- ១៤. លោក សេង សោត អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ។
- ១៥. លោក ស៊ី វ៉ាមុនី អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ។
- ១៦. លោក ម៉ឺន មករា អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ។
- ១៧. លោក ឡុង វិទ្ធីរក្ស អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ។
- ១៨. លោក ជា ស៊ីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ។
- ១៩. លោក ប៉ាក់ សុខាវុត អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ មកជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ។

ប្រការ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តព្រះសីហនុ និងសមាជិករដ្ឋបាលខេត្ត ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ២ ខែ មេសា ឆ្នាំ ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ឧបនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ០ ៧៧៧

សេចក្តីសម្រេច
ស្តីពី

ការតែងតាំងសមាសភាពក្រុមប្រឹក្សាសកម្មភាពជនពិការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៩/០១០ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ
- បានឃើញអនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ២១៦ អនក្រ.បក ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃក្រុមប្រឹក្សាសកម្មភាពជនពិការ
- យោងតាមសំណើរបស់ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ

សម្រេច

ប្រការ ១.-

ត្រូវបានតែងតាំងសមាសភាពរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដូចខាងក្រោម៖

១. សម្តេចអគ្គមហាសេនាបតីតេជោ	ហ៊ុន សែន	នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា	ប្រធានកិត្តិយស
២. ឯកឧត្តម	វង សុភ	រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	ប្រធាន
៣. ឯកឧត្តម	សែម សុខា	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	អនុប្រធាន
៤. ឯកឧត្តម	សយ សុខា	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន

៥. ឯកឧត្តម	យុន ឈុនី	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	អនុប្រធាន
៦. ឯកឧត្តមនាយឧត្តមសេនីយ៍		ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ	អនុប្រធាន
៧. ឯកឧត្តមសាស្ត្រាចារ្យ		ហេង តៃក្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល	អនុប្រធាន
៨. ឯកឧត្តម	យី វាសនា	ទីប្រឹក្សារាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិមជ្ឈមណ្ឌលជាតិ នៃជនពិការ	អនុប្រធាន
៩. ឯកឧត្តម	ឯង ច័ន្ទមករា	អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ស.ជ	សមាជិកអចិន្ត្រៃយ៍
១០. ឯកឧត្តម	នាង ច័ន្ទនៈ	អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	សមាជិក
១១. ឯកឧត្តម	ម៉ង់ ឧសភា	អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	សមាជិក
១២. លោកជំទាវ	ទិត្យ ច័ន្ទការិន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
១៣. ឯកឧត្តម	អ៊ុំ វ៉ាន់ស៊ី	អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌	សមាជិក
១៤. ឯកឧត្តម	ហ៊ុន ស៊ីណេ	អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១៥. ឯកឧត្តម	សុខ ម៉េង	អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១៦. ឯកឧត្តម	ឡោ ស៊ី	អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
១៧. ឯកឧត្តម	គាម ម៉ារីធីយ៉ា	អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន	សមាជិក
១៨. ឯកឧត្តម	មាស ម៉ូនីកា	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១៩. ឯកឧត្តម	ហោ សារុន	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
២០. លោកជំទាវ	ព្រ៉ែង មរកត	អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី	សមាជិក
២១. ឯកឧត្តម	ចាម ប្រធី	អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
២២. ឯកឧត្តម	ជួន ចាន់វាសនា	អនុរដ្ឋលេខាធិការក្រសួងផែនការ	សមាជិក
២៣. លោកជំទាវ	នេត្រ គុម៉ារី	អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
២៤. លោកជំទាវ	យុសុះ រោលីយ៉ា	អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ	សមាជិក
២៥. លោកជំទាវ	ម៉ែន នារីសោភ័ក	អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា	សមាជិក
២៦. ឯកឧត្តម	រិត ប៊ុនី	អគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	សមាជិក
២៧. ឯកឧត្តម	កៅ មុយថង	អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ	សមាជិក
២៨. ឯកឧត្តម	ចៅ ជីណេ	អគ្គលេខាធិការរងទទួលបន្ទុកកិច្ចសង្គ្រោះជនពិការដោយសារមិន នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំបាត់មិន និងសង្គ្រោះជនពិការ ដោយសារមិន	សមាជិក
២៩. លោកស្រី	តែវ សុខពិសី	អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ	សមាជិក
៣០. លោក	តាំង ម៉េងណេ	អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល	សមាជិក
៣១. លោក	ហាន កុសល	អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម	សមាជិក
៣២. លោក	ស៊ី រោវ៉ាហ្វាត់	អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង	សមាជិក
៣៣. លោក	នារ៉ា ណេរ៉ុន	អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប	សមាជិក
៣៤. លោកស្រី	មីក ហេង	អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ	សមាជិក
៣៥. លោកស្រី	យូ សុគន្ធី	អភិបាលរងនៃគណៈអភិបាលខេត្តកំពត	សមាជិក
៣៦. លោក	ឡឹក បាណខេង	អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ	សមាជិក
៣៧. លោក	ហែម ប្រធី	អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន	សមាជិក

៣៨. លោកស្រី	កែវ សារឿន	អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង	សមាជិក
៣៩. លោក	អេម សុភា	អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង	សមាជិក
៤០. លោកស្រី	ឡុច បូណារេត	អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ	សមាជិក
៤១. លោកស្រី	ម៉ែន ផល្លី	អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់	សមាជិក
៤២. លោក	គង់ វិសាលៈ	អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ	សមាជិក
៤៣. លោក	អន ភារៈ	អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង	សមាជិក
៤៤. លោកស្រី	ឯក សុខណ្ណភារៈ	អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង	សមាជិក
៤៥. លោក	ជាន់ ម៉េងហ៊ាង	អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ	សមាជិក
៤៦. លោកស្រី	គា សុភូ	អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ	សមាជិក
៤៧. លោក	អ៊ុច នាយ	អភិបាលរងនៃគណៈអភិបាលខេត្តកែប	សមាជិក
៤៨. លោកស្រី	លៀង ស្រីម៉ុល	អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង	សមាជិក
៤៩. លោកស្រី	ម៉ុក នារីឌី	អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ	សមាជិក
៥០. លោក	ឌី វ៉ាន់	អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ	សមាជិក
៥១. លោក	ឈឹម កាល	អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី	សមាជិក
៥២. លោក	លន់ សុភាព	អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី	សមាជិក
៥៣. លោកស្រី	ឡេង សុខា	អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ	សមាជិក
៥៤. លោកស្រី	សុខ សុឡាវី	ប្រធានរដ្ឋបាលសភាពាណិជ្ជកម្មកម្ពុជា	សមាជិក
៥៥. លោក	ចាម គូ	ប្រធានសមាគមនីតិវិធីជនពិការ (តំណាងជនពិការភ្នែកសងខាង)	សមាជិក
៥៦. លោក	ស្រេង ចន្ទី	តំណាងអង្គការគ្រួសារថ្មី (តំណាងមនុស្សចាស់)	សមាជិក
៥៧. លោក	ម៉ី សាម៉ិត	នាយកមជ្ឈមណ្ឌលជីវិតនៅដោយឯករាជ្យនៃជនពិការភ្នែកពេញ	សមាជិក
៥៨. លោកស្រី	នេវីង ខតធីស	ទីប្រឹក្សាបរិយាប័នពិការភាពអង្គការ LIGHT FOR THE WORLD	សមាជិក

ប្រការ ២.-

សេចក្តីសម្រេចលេខ៤៩.សសរ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាសកម្មភាពជនពិការ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ២ ខែ ធ្នូ ឆ្នាំ ២០១៩ ភ្នំពេញ ឯកស័ក ព.ស.២៥៦៣

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រដ្ឋបាលរាជធានី ខេត្ត
- ដុចប្រកាស
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ១៩៩ ល.បក រ.បក

ប្រកាស
ស្តីពី

ការតែងតាំងនិងលុបចោលនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីរងទោស
របស់អគ្គលេខាធិការរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា ៤៤ មាត្រា ៤៥ មាត្រា៤៦ និងមាត្រា ៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រកាស ប្រការ៥ ប្រការ ១៤ ប្រការ ១៦ និងប្រការ ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាចការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្តីពីការបង្កើត និងដាក់ឱ្យដំណើរការអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៣៣៧ សហវ.ប្រក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការប្រគល់សិទ្ធិអាណាប័កផ្ទេរសិទ្ធិលើឥណទានថវិការដ្ឋទេយ្យបុរេប្រទានជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានតែងតាំងរដ្ឋទេយ្យករបុរេប្រទាន និងរដ្ឋទេយ្យករបុរេប្រទានរងរបស់ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ-គាំពារសង្គម ដូចមានសមាសភាពខាងក្រោម៖

- លោកស្រី **ចាន់ អធិក្កា** ជា រដ្ឋទេយ្យករបុរេប្រទាន
- លោក **ទួន រ៉ូឌីណា** ជា រដ្ឋទេយ្យករបុរេប្រទានរង។


ប្រការ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

R. P. Ka

ប្រការ៣.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗ ខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។



ថ្ងៃ ១១ ខែ ២០១៩ ឆ្នាំ ច សិរីទ្វីបស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ ១១ ឆ្នាំ ២០១៩



អគ្គនាយករដ្ឋមន្ត្រី
អគ្គនាយកស្នងការរាជការ រដ្ឋសភា និង ព្រឹទ្ធសភា

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- សាមីអង្គភាពថវិកា
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៤៩ ជណ អនក្រ.បក ០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨

ប្រកាសអនុក្រសួង
ស្តីពី

ការបង្កើតរដ្ឋសម្របប្រែប្រួលទិន្នន័យសម្រាប់ឆ្នាំ២០១៩
របស់នាយករដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី

ក្រសួងអប់រំ យុវជន និងកីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា។
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនី នៃប្រតិបត្តិការនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយ តាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ១៩៤ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានសំណង់នៃក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក២០ (ការទិញ) និងជំពូក២១ (សេវាកម្ម) នៅនាយកដ្ឋានសំណង់ នៃ ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយរដ្ឋមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះ ថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួល ប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាស លេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ២ .-

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៤ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នាយកដ្ឋានហិរញ្ញវត្ថុ និងនាយកដ្ឋានសំណង់ ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមនិវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡាត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ខែ ឆ្នាំ ២០១៩ ខែ មាស ឆ្នាំ សីហា ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី
និង ប្រធានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ


អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ក្រសួងអប់រំ យុវជន និងកីឡា


បណ្ឌិតសភាចារ្យ ឯង ជួន ណារ៉ុន

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ក្រសួងអប់រំ យុវជន និងកីឡា
នាយកដ្ឋានសំណង់

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការវិនិយោគសាងសង់ប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈ
តាមចំណាត់ថ្នាក់សេដ្ឋកិច្ចឆ្នាំ២០១៩ របស់នាយកដ្ឋានសំណង់

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ច្បាប់	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ដែល ជ្រើសរើស	ឥណទាន រដ្ឋប្បវេណីប្រទាន	ទូទាត់ធម្មតា	ឥណទាន រដ្ឋប្បវេណីប្រទាន	
				១	២	៣	៤ = ២+៣	៥ = ៣/៤	៦ = ៥/១
សរុប				9,312,600,000	9,206,700,000	1,018,500,000	8,188,200,000	254,625,000	11.06%
60			ការទិញ	284,700,000	178,800,000	111,500,000	67,300,000	27,875,000	62.36%
	6001		សម្ភារៈរឹងរូបផ្សេងៗ	15,500,000	15,500,000	5,700,000	9,800,000	1,425,000	36.77%
		60011	សម្ភារៈរឹងរូបសម្ភារៈ និងអនាម័យ	1,700,000	1,700,000	1,700,000	-	425,000	100.00%
		60014	សម្ភារៈរឹងរូបសម្រាប់ថែទាំសម្ភារៈឧបករណ៍	13,800,000	13,800,000	4,000,000	9,800,000	1,000,000	28.99%
	6002		សម្ភារៈរឹងរូបផ្នែករដ្ឋបាល	116,700,000	116,700,000	93,500,000	23,200,000	23,375,000	80.12%
		60021	សម្ភារៈការិយាល័យ	116,700,000	116,700,000	93,500,000	23,200,000	23,375,000	80.12%
	6003		ស្បៀងអាហារ និងផលិតផលកសិកម្ម	5,000,000	5,000,000	4,000,000	1,000,000	1,000,000	80.00%
		60037	ស្បៀងសម្រាប់រដ្ឋបាល	5,000,000	5,000,000	4,000,000	1,000,000	1,000,000	80.00%
	6004		សំលៀកបំពាក់ និងការតុបតែង	24,800,000	24,800,000	4,300,000	20,500,000	1,075,000	17.34%
		60042	សំលៀកបំពាក់ការពារសុវត្ថិភាព	24,000,000	24,000,000	3,500,000	20,500,000	875,000	14.58%
		60048	សំលៀកបំពាក់ និងការតុបតែងផ្សេងៗ	800,000	800,000	800,000	-	200,000	100.00%
	6005		សម្ភារៈតូចតាច សម្ភារៈវិទ្យុ និងសម្ភារៈបរិក្ខារ	122,700,000	16,800,000	4,000,000	12,800,000	1,000,000	23.81%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេសមិនព័ត៌មានវិទ្យា	16,800,000	16,800,000	4,000,000	12,800,000	1,000,000	23.81%
		60052	សម្ភារៈវិទ្យុ	16,400,000	-	-	-	-	-
		60054	សម្ភារៈ និងឧបករណ៍ដឹកជញ្ជូន	12,000,000	-	-	-	-	-
		60055	សម្ភារៈនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	77,500,000	-	-	-	-	-
61			សេវាកម្ម	9,027,900,000	9,027,900,000	907,000,000	8,120,900,000	226,750,000	10.05%
	6105		ការថែទាំ និងជួសជុល	7,914,100,000	7,914,100,000	314,100,000	7,600,000,000	78,525,000	3.97%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	7,812,900,000	7,812,900,000	212,900,000	7,600,000,000	53,225,000	2.72%
		61053	ការថែទាំ ជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងស្នូល	20,000,000	20,000,000	20,000,000	-	5,000,000	100.00%
		61054	ការថែទាំបណ្តាញផ្សេងៗ	25,000,000	25,000,000	25,000,000	-	6,250,000	100.00%
		61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	32,000,000	32,000,000	32,000,000	-	8,000,000	100.00%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	24,200,000	24,200,000	24,200,000	-	6,050,000	100.00%
	6110		ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	218,600,000	218,600,000	218,600,000	-	54,650,000	100.00%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	218,600,000	218,600,000	218,600,000	-	54,650,000	100.00%
	6112		សេវាហិរញ្ញប្បទានប្រទេស	878,900,000	878,900,000	360,000,000	518,900,000	90,000,000	40.96%
		61121	សេវាហិរញ្ញប្បទាន	72,400,000	72,400,000	30,000,000	42,400,000	7,500,000	41.44%
		61122	សេវាហិរញ្ញប្បទាន	137,300,000	137,300,000	30,000,000	107,300,000	7,500,000	21.85%
		61123	សេវាហិរញ្ញប្បទាន	669,200,000	669,200,000	300,000,000	369,200,000	75,000,000	44.83%
	6113		សេវាហិរញ្ញប្បទានប្រទេស	10,300,000	10,300,000	10,300,000	-	2,575,000	100.00%
		61132	សេវាហិរញ្ញប្បទាន	10,300,000	10,300,000	10,300,000	-	2,575,000	100.00%

6114	សោហ៊ុយប្រៃសណីយ៍ និងទូរគមនាគមន៍	6,000,000	6,000,000	4,000,000	2,000,000	1,000,000	66.67%
61142	សោហ៊ុយទូរគមនាគមន៍	6,000,000	6,000,000	4,000,000	2,000,000	1,000,000	66.67%

បានឃើញ និងពិនិត្យត្រឹមត្រូវ
 ថ្ងៃទី ២១ ខែ ០២ ឆ្នាំ ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ០២ ឆ្នាំ ២០១៩
 ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
 អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ
អគ្គនាយករង

ប៊ុំញ៉ា ប្រាសាទសុវណ្ណារាជធានីភ្នំពេញ
 ប្រធានអគ្គនាយកដ្ឋានគោលនយោបាយ

បានឃើញ និងពិនិត្យត្រឹមត្រូវ
 ថ្ងៃទី ២១ ខែ ០២ ឆ្នាំ ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ០២ ឆ្នាំ ២០១៩
 ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
 អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ
 ប្រធានអគ្គនាយកដ្ឋានគោលនយោបាយ
 អមក្រសួងមហាផ្ទៃ និងហិរញ្ញវត្ថុ
អគ្គនាយករង

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ
 ថ្ងៃទី ២១ ខែ ០២ ឆ្នាំ ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ០២ ឆ្នាំ ២០១៩
 ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
 អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ
 ប្រធានអគ្គនាយកដ្ឋានគោលនយោបាយ
 អមក្រសួងមហាផ្ទៃ និងហិរញ្ញវត្ថុ
អគ្គនាយករង

គីន កោសសុខ

បានឃើញ និងពិនិត្យត្រឹមត្រូវ
 ថ្ងៃទី ២១ ខែ ០២ ឆ្នាំ ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ០២ ឆ្នាំ ២០១៩
 ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
 អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ
 ប្រធានអគ្គនាយកដ្ឋានគោលនយោបាយ
 អមក្រសួងមហាផ្ទៃ និងហិរញ្ញវត្ថុ
អគ្គនាយករង

វង គិរុណា

បានឃើញ និងពិនិត្យត្រឹមត្រូវ
 ថ្ងៃទី ២១ ខែ ០២ ឆ្នាំ ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ០២ ឆ្នាំ ២០១៩
 ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
 អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ
 ប្រធានអគ្គនាយកដ្ឋានគោលនយោបាយ
 អមក្រសួងមហាផ្ទៃ និងហិរញ្ញវត្ថុ
អគ្គនាយករង

បណ្ឌិតសភាចារ្យ ម៉ាត់ ជួន ណារ៉ុន

បានឃើញ និងពិនិត្យត្រឹមត្រូវ
 ថ្ងៃទី ២១ ខែ ០២ ឆ្នាំ ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ០២ ឆ្នាំ ២០១៩
 ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
 អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ
 ប្រធានអគ្គនាយកដ្ឋានគោលនយោបាយ
 អមក្រសួងមហាផ្ទៃ និងហិរញ្ញវត្ថុ
អគ្គនាយករង

លោក ត្រៃឡឹង

(Handwritten mark)

6110	ទំនាក់ទំនងសាធារណៈ និង វប្បធម៌	/ 218,600,000	218,600,000	218,600,000	218,600,000	218,600,000	218,600,000	218,600,000	218,600,000	-	54,650,000	54,650,000	100.00%
61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	218,600,000	218,600,000	218,600,000	218,600,000	218,600,000	218,600,000	218,600,000	218,600,000	-	54,650,000	54,650,000	100.00%
6112	សេវាហិរញ្ញប្បទាន	878,900,000	878,900,000	878,900,000	360,000,000	518,900,000	878,900,000	878,900,000	360,000,000	518,900,000	90,000,000	90,000,000	40.95%
61121	សេវាហិរញ្ញប្បទាន	72,400,000	72,400,000	72,400,000	30,000,000	42,400,000	72,400,000	72,400,000	30,000,000	42,400,000	7,500,000	7,500,000	41.44%
61122	សេវាហិរញ្ញប្បទាន	137,300,000	137,300,000	137,300,000	30,000,000	107,300,000	137,300,000	137,300,000	30,000,000	107,300,000	7,500,000	7,500,000	21.85%
61123	សេវាហិរញ្ញប្បទាន	669,200,000	669,200,000	669,200,000	300,000,000	369,200,000	669,200,000	669,200,000	300,000,000	369,200,000	75,000,000	75,000,000	44.83%
6113	សេវាហិរញ្ញប្បទាន	/ 10,300,000	10,300,000	10,300,000	10,300,000	-	10,300,000	10,300,000	10,300,000	-	2,575,000	2,575,000	100.00%
61132	សេវាហិរញ្ញប្បទាន	10,300,000	10,300,000	10,300,000	10,300,000	-	10,300,000	10,300,000	10,300,000	-	2,575,000	2,575,000	100.00%
6114	សេវាហិរញ្ញប្បទាន	/ 6,000,000	6,000,000	6,000,000	4,000,000	2,000,000	6,000,000	6,000,000	4,000,000	2,000,000	1,000,000	1,000,000	66.67%
61142	សេវាហិរញ្ញប្បទាន	6,000,000	6,000,000	6,000,000	4,000,000	2,000,000	6,000,000	6,000,000	4,000,000	2,000,000	1,000,000	1,000,000	66.67%

39

លំដាប់	ឧបបង្គោល	ឈ្មោះឧបបង្គោល	៤.៤.១: ការចូលរៀបចំការងារប្រតិបត្តិការសាងសង់ និងប្រតិបត្តិការសាងសង់						៤.៤.២: ការចូលរៀបចំការងារប្រតិបត្តិការសាងសង់ និងប្រតិបត្តិការសាងសង់					
			ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប	ចំណាយសរុប
60		ការទិញ	212,900,000	212,900,000	212,900,000	212,900,000	53,225,000	100.00%	9,099,700,000	1,393,800,000	805,600,000	589,200,000	201,400,000	57.80%
6001		សម្ភារៈរឹង	-	-	-	-	-	-	284,700,000	179,800,000	111,500,000	67,300,000	27,875,000	62.36%
6002		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	15,500,000	15,500,000	5,700,000	9,800,000	1,425,000	36.77%
6003		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	1,700,000	1,700,000	1,700,000	-	425,000	100.00%
6004		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	13,800,000	13,800,000	4,000,000	9,800,000	1,000,000	28.99%
6005		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	116,700,000	116,700,000	93,500,000	23,200,000	23,375,000	80.12%
		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	5,000,000	5,000,000	4,000,000	1,000,000	1,000,000	80.00%
		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	5,000,000	5,000,000	4,000,000	1,000,000	1,000,000	80.00%
		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	24,800,000	24,800,000	4,300,000	20,500,000	1,075,000	17.34%
		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	24,000,000	24,000,000	3,500,000	20,500,000	875,000	14.58%
		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	800,000	800,000	800,000	-	200,000	100.00%
		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	122,700,000	16,800,000	4,000,000	12,800,000	1,000,000	23.81%
		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	16,800,000	16,800,000	4,000,000	12,800,000	1,000,000	23.81%
		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	16,400,000	-	-	-	-	-
		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	-	-	-	-	-	-
		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	12,000,000	-	-	-	-	-
		សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	77,500,000	-	-	-	-	-
61		សេវាកម្ម	212,900,000	212,900,000	212,900,000	212,900,000	53,225,000	100.00%	8,815,000,000	1,215,000,000	694,100,000	520,900,000	173,525,000	57.13%
6105		ការប្រើប្រាស់សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	212,900,000	212,900,000	212,900,000	212,900,000	53,225,000	100.00%	7,701,200,000	101,200,000	101,200,000	-	25,300,000	100.00%
		ការប្រើប្រាស់សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	212,900,000	212,900,000	212,900,000	212,900,000	53,225,000	100.00%	7,600,000,000	-	-	-	-	-
		ការប្រើប្រាស់សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	20,000,000	20,000,000	20,000,000	-	5,000,000	100.00%
		ការប្រើប្រាស់សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	25,000,000	25,000,000	25,000,000	-	6,250,000	100.00%
		ការប្រើប្រាស់សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	32,000,000	32,000,000	32,000,000	-	8,000,000	100.00%
		ការប្រើប្រាស់សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	24,200,000	24,200,000	24,200,000	-	6,050,000	100.00%
6110		ការប្រើប្រាស់សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	218,600,000	218,600,000	218,600,000	-	54,650,000	100.00%
		ការប្រើប្រាស់សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	218,600,000	218,600,000	218,600,000	-	54,650,000	100.00%
6112		សេវាកម្មប្រើប្រាស់សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	878,900,000	878,900,000	360,000,000	518,900,000	90,000,000	40.96%
		សេវាកម្មប្រើប្រាស់សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	72,400,000	72,400,000	30,000,000	42,400,000	7,500,000	41.44%
		សេវាកម្មប្រើប្រាស់សម្ភារៈរឹងសម្រាប់ប្រើប្រាស់សម្រាប់ប្រតិបត្តិការសាងសង់	-	-	-	-	-	-	137,300,000	137,300,000	30,000,000	107,300,000	7,500,000	21.85%

61123	សាលាបណ្តុះបណ្តាល	-	-	-	689,200,000	689,200,000	300,000,000	369,200,000	75,000,000	44.83%
6113	សាលាបណ្តុះបណ្តាល	-	-	-	10,300,000	10,300,000	10,300,000	-	2,575,000	100.00%
61132	សាលាបណ្តុះបណ្តាល	-	-	-	10,300,000	10,300,000	10,300,000	-	2,575,000	100.00%
6114	សាលាបណ្តុះបណ្តាល និង ឧបករណ៍	-	-	-	6,000,000	6,000,000	4,000,000	2,000,000	1,000,000	66.67%
61142	សាលាបណ្តុះបណ្តាល	-	-	-	6,000,000	6,000,000	4,000,000	2,000,000	1,000,000	66.67%

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី

(Signature)
 ហ៊ុន សែន



រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩
 ប្រធានអង្គការគ្រប់គ្រងហិរញ្ញវត្ថុ

ហង់ ជួន ណារ៉ុន

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩
 ប្រធានអង្គការគ្រប់គ្រងហិរញ្ញវត្ថុ



បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.៤១.០១.....សហវ.២០១៩

ប្រកាសអនុក្រសួង
ស្តីពី

ការកែតម្រូវទិដ្ឋភាពយុទ្ធសាស្ត្រប្រយោជន៍ និងទិដ្ឋភាពយុទ្ធសាស្ត្រប្រយោជន៍
ប្រចាំនូវអង្គការសាសនាសេដ្ឋកិច្ចសហប្រតិបត្តិការ

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី
ក្រសួងអប់រំ យុវជន និងកីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ៤៨៨អនក្រ.បកចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា

- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើ ការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋធម្មនុញ្ញបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយ តាមរដ្ឋធម្មនុញ្ញបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ១៩៤សហវ.ប្រកចុះថ្ងៃទី០៣ខែមីនាឆ្នាំ២០១៦ស្តីពីការដាក់ឱ្យអនុវត្តថវិកាមូលធិពេញលេញ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សម្រេច

ប្រការ១ .-

ត្រូវបានតែងតាំងមន្ត្រី ២រូប ជាជំនួយបុរេប្រទាន និងជំនួយបុរេប្រទានរង ប្រចាំនៅអង្គភាពសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលមានសមាសភាពដូចខាងក្រោម ៖

- ១-លោកស្រី **ឈឹម វណ្ណា** ឋានៈមន្ត្រីការិយាល័យគណនេយ្យ ជាជំនួយបុរេប្រទាន
- ២-លោកស្រី **សំរោង ចន្ទ័ន្ទ្រា** ឋានៈ មន្ត្រីការិយាល័យគណនេយ្យ ជាជំនួយបុរេប្រទានរង

ប្រការ២ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយក/ អគ្គនាយកដ្ឋាន/ប្រធាននាយកដ្ឋាន ផ្គត់ផ្គង់និងហិរញ្ញវត្ថុ នៃក្រសួង ស្ថាប័ន / អង្គភាពសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពសាកលវិទ្យាល័យភូមិន្ទភ្នំពេញព្រមទាំង



សាមីខ្លួនដូចមានចែងក្នុងប្រកាស ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

ថ្ងៃពុធ ១២ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ រូង ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
អគ្គនាយករងរ៉ា យុវជន និងកីឡា

បណ្ឌិតសភាចារ្យ រង ជួន ណារ៉ុន

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រកាស
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ៤០១ រកម/០៦១៨/០១២

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃ... ៣៤... ៧... ខែ... ឧសភា... ឆ្នាំ ២០១៩... ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ១២... ខែ... ឧសភា... ឆ្នាំ ២០១៩

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងលិខិតលេខ ៣២២៧/១៨ គ.វ.ក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតគ្រឿងបន្លំសម្លៀកបំពាក់ ស្បែកជើង កាបូប មួក និងថង់យូដៃ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ស៊ូភៀវ៉េ ហ្វូម ហ្វីនីស៊ីង ឯ.ក

ស ម្រេ ម

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស៊ូភៀវ៉េ ហ្វូម ហ្វីនីស៊ីង ឯ.ក (SUPERIOR HOME FINISHING CO., LTD.) តំណាងដោយ លោក TANG, DAOMING បង្កើតរោងចក្រផលិតគ្រឿងបន្លំសម្លៀកបំពាក់ ស្បែកជើង កាបូប មួក និងថង់យូដៃ ដែលមានទីតាំងស្ថិតនៅ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។



ឈ្មោះផលិតផល	លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១- គ្រឿងបន្សុំ (សម្លៀកបំពាក់, មួក)	១៤១០
២- គ្រឿងបន្សុំស្បែកជើង	១៥២០
៣- ថង់យូរដៃ (ពីក្រណាត់)	១៣៩៩
៤- គ្រឿងបន្សុំកាបូប	១៥១២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លូវកឈ្មោះរោងចក្រ៖ " រោងចក្រផលិតគ្រឿងបន្សុំសម្លៀកបំពាក់ ស្បែកជើង កាបូប មួក និងថង់យូរដៃ ស៊ូកៀរៀ ហូម ហ្វីនីស៊ីង ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



[Handwritten signature]

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហាន សុភា

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងឯកសារជាតិ
- វិទ្យាស្ថានស្នងជាតិកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តកណ្តាល
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
- រដ្ឋបាលស្រុកអង្គស្នួល
- រដ្ឋបាលឃុំដំណាក់អំពិល
- “ វីអិម្លីជូនជ្រាប ”
- ដួងប្រការ១៤ “ វីអិម្លីអនុវត្ត ”
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft
លេខ : ២៧២ អនក្រ.បក ២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ... ៣១ ខែ... ឆ្នាំ... ស.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងលិខិតលេខ ២៩៥៦/១៨ គ.វ.ក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន កូលីន កែកយីជីង ឯ.ក

ស ្រ េ ម ច

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន កូលីន កែកយីជីង ឯ.ក (PULIN PACKAGING CO., LTD.) តំណាងដោយ លោក CHEN SHAOKUN បង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ ដែលមានទីតាំងស្ថិតនៅ ភូមិសាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

២. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហាន សុតា

- ឧបទ្វេន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលាខេត្តកំពង់ស្ពឺ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
 - រដ្ឋបាលស្រុកគងពិសី
 - រដ្ឋបាលឃុំព្រះនិព្វាន
 - "ដើម្បីជូនជ្រាប"
 - ដួងប្រការ១៤ "ដើម្បីអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងកិច្ចការនារី

លេខ.....៤០១..... កកន/២៧

ប្រកាស

ស្តីពីការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកក/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦ នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៨/០០២/ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រើប្រាស់កិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ៥៩ អនក្រ.បក ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តរបបសោធននិវត្តន៍ និង សោធនចាប់បង់សុំឱ្យទៅជាដីចំពោះមន្ត្រីរាជការស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងដំណើរការ នៃការដាក់មន្ត្រីរាជការស៊ីវិលឱ្យចូលនិវត្តន៍តាមអាយុកម្រិតកំណត់មានវិញ
- បានឃើញអនុក្រឹត្យលេខ ១៧៣ អនក្រ.បក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការកែប្រែតម្លៃនៃសន្ទស្សន៍បៀវត្សមូលដ្ឋានពិច្ឆុន ២១៣០ ទៅចំនួន ២៣៤០ ក្នុងមួយសន្ទស្សន៍
- យោងសាលកប្រក្រតីការស៊ីវិលចូលនិវត្តន៍របស់ក្រសួងមុខងារសាធារណៈ

សម្រេច

ប្រការ១.. ត្រូវបានដាក់ឱ្យលោកស្រី **ឆឹម សុផាន់ណា** ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥៩ ទីកន្លែងកំណើត សង្កាត់លេខ៦ ក្រុងភ្នំពេញ ។

-រយៈពេលបំពេញការងារពីឆ្នាំ១៩៧៣ ដល់ ឆ្នាំ២០១៩ បានចំនួន ៤៥ឆ្នាំ ១១ខែ ០៦ថ្ងៃ

-ឋានៈពេលចូលនិវត្តន៍ : ប្រធានការិយាល័យ

-ស្ថាប័នធ្វើការមុនពេលចូលនិវត្តន៍ : ក្រសួងកិច្ចការនារី រាជធានីភ្នំពេញ

-ក្របខ័ណ្ឌ ឋានៈសេរីភ្នំ ថ្នាក់និងបៀវត្សមូលដ្ឋាន : **២.១.១ = ១,០៩៩,៨០០ ០០**

-អាសយដ្ឋានក្រោយពេលចូលនិវត្តន៍ : សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

-បានដាក់ឱ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នេះតទៅ ។

ប្រការ២.. លោកស្រី **ឆឹម សុផាន់ណា** ត្រូវទទួលប្រាក់ដូចតទៅ ៖

-ប្រាក់ឧបត្ថម្ភលើកដំបូងម្តងគត់ស្មើនឹងបៀវត្សមូលដ្ឋានចំនួន (១,០៩៩,៨០០ គុណ៨ខែ) = **៨,៧៩៨,៤០០ ០០**

-ប្រាក់សោធននិវត្តន៍សុទ្ធសាធ ៨០% គិតលើបៀវត្សមូលដ្ឋានសុទ្ធសាធ..... = **៨៧៩,៨៤០ ០០**

-ប្រាក់សោធនសុទ្ធសាធប្រចាំខែ ៨៧៩,៨៤០ ០០ ត្រូវតម្លើងឱ្យស្មើប្រាក់បៀវត្សមូលដ្ឋានអប្បបរមារបស់សាមីខ្លួន

២.១.៦ = ៩១៩,៦២០ ០០ = **៣៩,៧៨០ ០០**

ទឹកប្រាក់សរុបប្រចាំខែ..... = **៩១៩,៦២០ ០០**

ប្រការ៣.. អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងផ្គត់ផ្គង់ និងលោកស្រី **ឆឹម សុផាន់ណា** ត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃ ខែ ឆ្នាំ..... ខែ..... ឆ្នាំ ឆឹម សុផាន់ណា រ.ស. ២៥៦២ ៥

រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០១៩ ១៧



- ចម្លងជូន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសុខាភិបាល អភិវឌ្ឍន៍ និងយុវនីតិសម្បទា
- ក្រសួងមុខងារសាធារណៈ
- គណៈកម្មាធិការក្រសួងកិច្ចការនារី និងកិច្ចការស្ត្រី
- ដើម្បីប្រើប្រាស់
- រដ្ឋបាលរាជធានីភ្នំពេញ - រដ្ឋបាលខេត្ត
- រដ្ឋបាល ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី